



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ៣២

ត្រីមាសទី ០២ ឆ្នាំ ២០១៧

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

បាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៥៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងកញ្ញា ចំនួន ១៤៦ រូប ៣១៩៨
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៥៦ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន 0២ រូប នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៣២0២
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៥៧ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ៣៧ រូប នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៣២0៣
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៥៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ឧបាសិកា និងព្រះសង្ឃ ចំនួន ២៧ រូប/អង្គ ៣២0៦
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៥៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងព្រះសង្ឃ ចំនួន ២២ រូប/អង្គ ៣២0៨
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៦0 ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនិសារាភ័ណ្ឌ ថ្នាក់ មហាសេនា ប្រគេនចំពោះ ព្រះភិក្ខុ **កេង សុផល** ៣២0៩
- ១៧-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៦១ ស្តីពី ការតម្លើងថ្នាក់ក្នុងក្របខ័ណ្ឌ អភិបាល ឋានន្តរស័ក្តិ ឧត្តមអភិបាល ដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ 0៣ រូប ៣២១0
- ១៧-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៦២ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ តាមសញ្ញាតិប្រើប្រាស់ ដល់លោក **វ៉ាន វ៉ៃវឿង** (WANG WEIQING) ជនជាតិចិន សញ្ជាតិចិន ៣២១១

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ២៤-០៤-២០១៧ - អនុក្រឹត្យលេខ ៥៨ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា ៥ នៃអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០០៩ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃគណៈវិស្វករកម្ពុជា ៣២១២
- ២៤-០៤-២០១៧ - អនុក្រឹត្យលេខ ៥៩ អនក្រ.បក ស្តីពី ការកែសម្រួលបទប្បញ្ញត្តិមួយចំនួន នៃអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០០៨ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋាន នៃអាជ្ញាធរអប្សរា ៣២១៤
- ២៤-០៤-២០១៧ - អនុក្រឹត្យលេខ ៦០ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា ១២ នៃអនុក្រឹត្យលេខ ៤៦៣ អនក្រ.បក ចុះថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៣ ស្តីពី ការបង្កើតមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា ៣២១៧
- ២២-០៣-២០១៧ - អនុក្រឹត្យលេខ ៣៤៤ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ
 (តពី រាជកិច្ចលេខ ៣១) ៣២១៩
- ២៩-០៣-២០១៧ - អនុក្រឹត្យលេខ ៣៨៥ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងតម្លើងថ្នាក់មន្ត្រីរាជការ ៣២៨៦
- ២៩-០៣-២០១៧ - អនុក្រឹត្យលេខ ៣៨៦ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា ៣៣១៤



ព្រះរាជក្រឹត្យ

នស/រកត/០៤១៧/១៧៥៥

យើង

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរជ្ជរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា
សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ
ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជណាម

នូវ

ក-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឧត្តមៈ

- | | |
|------------------------|----------------------------|
| ១- លោកជំទាវ គុណ ខេង | ១៦- លោក ម៉េង សយ |
| ២- ឯកឧត្តម ម៉េង លីដា | ១៧- លោកស្រី លឹម យុណាត |
| ៣- ឯកឧត្តម គង់ វិមាន | ១៨- លោក លុយ ថាន |
| ៤- លោក ទូច សុខុម | ១៩- លោក លុយ ឆន្ទា |
| ៥- លោក ស៊ីម សុវណ្ណារ៉ា | ២០- លោក ហាត ឡែងឡ |
| ៦- លោក ជាង សុខុន | ២១- លោក សាយ តារាវិចិត្រ |
| ៧- លោក សុខ ឡាយ | ២២- លោក សាន សុខវិសាល |
| ៨- លោក យី ម៉ីនលី | ២៣- លោក ម៉ុង ចន្ទាតុល |
| ៩ លោក លៀម សុជាថាវិន្ទ | ២៤- លោក តាន់ សុភក្ខតក្រី |
| ១០- លោក ហោ សេងគង់ | ២៥- លោក ត្រីម ជារ៉ា |
| ១១- លោក តារា សុភា | ២៦- លោក ស៊ីម សុផល |
| ១២- លោក ម៉ែន ចំរើន | ២៧- លោក ចាន់ សុបញ្ញាវណ្ណ |
| ១៣- លោក អ៊ុកចឿ ឡុចវី | ២៨- លោក ទូ ចន្ទី |
| ១៤- លោក សុន សុខេង | ២៩- លោក សុស ជារ៉ា |
| ១៥- លោក អ៊ុំ គឹមសាន | ៣០- លោកស្រី អ៊ឹម ចន្ទាវណ្ណ |



ខ-គ្រឿងឥស្សរិយយសមុនីសារាត្រី ថ្នាក់ មហាសេរីវឌ្ឍន៍:

១-	ឯកឧត្តម	ម៉ៅ សារី	១១-	លោក	សាន ហ៊ុន
២-	ឯកឧត្តម	គិន សុជាតិ	១២-	លោក	ម៉ៅ ពិសី
៣-	លោកជំទាវ	គី លក្ខិណា	១៣-	លោក	ម៉ៅ ពិសិដ្ឋ
៤-	លោក	សៀង សារីក្រ	១៤-	លោក	ផាន សុវិចិត្រ
៥-	លោក	ជា ផេង	១៥-	លោក	ជា សុខខេនី
៦-	លោក	សោម សុគន្ធ	១៦-	លោក	ម៉ៅ មុនីកេស្សន្ត្រី
៧-	លោកស្រី	យឹម សុខាណារី	១៧-	លោក	ជាម ជារ៉ា
៨-	លោក	ហែម ចរិយា	១៨-	លោក	ចេង សម្បត្តិ
៩-	លោក	សាន ហាត់	១៩-	លោកស្រី	ញឹក អ៊ុនរាសី
១០-	លោក	ឆៀង សារុន			

គ-គ្រឿងឥស្សរិយយសសុវត្តារា ថ្នាក់ មហាសេរីវឌ្ឍន៍:

១-	ឯកឧត្តម	ជូ គីមសាន	១៧-	លោក	ឈាន តឿន
២-	លោក	ឌឹម រ៉ា	១៨-	លោក	ជុំ ញ៉ូ
៣-	លោក	អ៊ុក ឡុន	១៩-	លោក	ថា នាយ
៤-	លោក	សុខ នីត្យា	២០-	លោក	វ៉ាត ភូមិន្ទ
៥-	លោក	ជា គីមសាន	២១-	លោក	ម៉ុក ប័ណ្ណារិទ្ធិ
៦-	លោក	រ៉ែន ហុក	២១-	លោក	រស់ វិសិទ្ធ
៧-	លោក	គុច សុគន្ធ	២៣-	លោក	ចៀង សុម៉ាន់
៨-	លោក	ហែម វិមុឡា	២៤-	លោកស្រី	ហូ ជានី
៩-	លោក	ហេង សំណាង	២៥-	លោក	គុច ឈុនសោរិទ្ធ
១០-	លោក	ម៉ែ សុម	២៦-	លោក	អ៊ុក ក្លឹង
១១-	លោក	គុច ពិជោរឡា	២៧-	លោកស្រី	សេង សុវត្ត
១២-	លោក	យ៉ា ម៉ែនហេង	២៨-	លោក	អ៊ុក ជាវ៉ាន់ឌី
១៣-	លោក	ឆន បុត្រា	២៩-	លោក	អ៊ុក បុឡារិទ្ធិ
១៤-	លោក	ប៉ាន់ វ៉ាន់នី	៣០-	លោក	សុខ ឧត្តម
១៥-	លោក	កើស ចិន្ដា	៣១-	លោក	កែវ សុផានី
១៦-	លោក	គង់ ផុនជា			

គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា:

លោក	ម៉ែន ម៉ែនលីន	៧-	លោក	ម៉ៅ ផាន់
លោក	យឹម វ៉ាន់នា	៨-	លោក	សាន សុខសីហា



៣- លោក	ហេង តី	៩- លោក	អ៊ុំ បាឡែត
៤- លោក	ចាន់ សារឿន	១០- លោក	ម៉ៅ សុផាន់ណា
៥- លោក	កែវ ភាយ	១១- លោក	ទេព បញ្ញា
៦- លោក	ហោ សំអ៊ឹម	១២- លោក	លើរ ណារិទ្ធ

ខ-គ្រឿងឥស្សរិយយសមុនីសាវក់ណ្ណ ថ្នាក់ មហាសេនា:

១- លោក	ខ្ញុំ សារ៉ាត់	៤- លោក	ខ្ញុំ ផុស
២- លោក	ចាន់ រុនឿន	៥- លោកស្រី	សាន ភេតា
៣- លោក	គឹម ស៊ុនរិទ្ធិ	៦- លោក	ទេព សុភ័ក្រ

គ-គ្រឿងឥស្សរិយយសសុវត្តាវ ថ្នាក់ មហាសេនា:

១- លោក	ស៊ីន ប័ន្តមុនី	៥- លោក	គិត ហួត
២- លោក	ហៀង ជារ៉ាតុទ្ធ	៦- លោក	សុខ យ៉ឹម
៣- លោក	ពៅ ចន្ទ្រៈ	៧- លោកស្រី	សាន ប័ន្តគន្ធា
៤- លោក	ប៉ាន ប៊ុនឈឿត		

ឃ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតីន្ត:

១- លោក	ហេង ចាន់ថា	១៤- លោក	សម បុញ្ញារិទ្ធ
២- លោក	សា លាងហេង	១៥- លោក	ឈុន សុភន្ទារិទ្ធ
៣- លោក	ធីម សុខ	១៦- កញ្ញា	សុខ ចរិយា
៤- លោក	យឹម សុភន្ទ	១៧- កញ្ញា	ឡុន ចិន្ដា
៥- លោក	អ៊ុំ ចាន់ចន្ទារិទ្ធ	១៨- កញ្ញា	ប៊ុន ជាឡែន
៦- លោកស្រី	ឯម ប័ន្តនារី	១៩- លោក	ស៊ុយ សុជាតីន
៧- លោក	ហោ សំអុន	២០- លោក	ជ្រិន សុភ្រិត្យ
៨- លោក	ផាត់ ស៊ីថា	២១- លោក	យន សុវណ្ណ
៩- លោក	សៅ សារមនោ	២២- លោក	ចេ ឡែងឿង
១០- លោក	ហ៊ាប ម៉េងហ្វុន	២៣- លោក	ឱន សុខកុមារ
១១- លោក	ធន់ ធុឌី	២៤- លោក	ហ៊ុយ សុខា
១២- លោក	ចៀង ជឹម	២៥- លោក	គេង ចាន់សារ៉ាត់
១៣- លោក	ហ៊ុន សុខយាង		

ង-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា:

៩- លោក	វ៉ា សំអុនី	ហ៊ុន មុនីរ័ត្ន
១០- លោក	ឯម ពិសិដ្ឋ	កែម ម៉ុនី



៣-	លោក	ជា សាវណ្ណ	១១-	លោក	ម៉ែម ចាន់ឌី
៤-	លោក	ជុំ ច័ន្ទកនៈវិទ្ធី	១២-	លោក	គុប ចាន់ឆន់
៥-	លោក	សុខ សុភាព	១៣-	លោក	មុន ឌុន្ទី
៦-	លោក	មុំ ចាន់កុម្មុំត	១៤-	លោក	ហាង ពិសី
៧-	លោក	នាគ ចាន់បំរើន	១៥-	លោក	អ៊ុំ ច័ន្ទីសុខុម
៨-	លោក	អុន សារ៉ាមុនី	១៦-	លោក	ជុំ សំផារ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧

**ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្របុរេជ្ញស្តីទី**

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

ព.ស. ១៧០៤.៣៥២

លេខ: ៣៤១ ស.ណ

សំណេរដែលមានកម្លាំងជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៧/៣១៥៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិនិងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ០២ រូប នៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ កទៅ ៖
- ១- លោក **ឌី ភារលីនី** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
 - ២- លោក **កែវ ស្រីឧសោតណ្ណ** ពីរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៧

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣១.១៧.១៣០៤.៣១៥៦

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ ៣២០ ស.ណ
សំណៅដល់សមាជិករដ្ឋាភិបាល
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ឹម សុខា





ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៧/០១៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/ ០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

ហាត្រា ១ : ដំឡើងឋានន្តរស័ក្តិនិងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌ បច្ចេកទេសជាន់ខ្ពស់ ៣៨ រូប នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៦ ៖



ឯកឧត្តម **នា ច័ន្ទលីដា** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ មកឧត្តមមន្ត្រី ថ្នាក់លេខ ១

- ២- លោក សែ សាមុត ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ មកឧត្តមមន្ត្រី ថ្នាក់លេខ ២
- ៣- លោក វង្ស សារ៉ាត ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ មកឧត្តមមន្ត្រី ថ្នាក់លេខ ៣
- ៤- ឯកឧត្តម អ៊ុក សុគ្រា ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ មកឧត្តមមន្ត្រី ថ្នាក់លេខ ៣
- ៥- លោក ឆៀង ជន ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ មកឧត្តមមន្ត្រី ថ្នាក់លេខ ៣
- ៦- ឯកឧត្តម ម៉ែន ច័ន្ទសុខខេមរា ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
- ៧- ឯកឧត្តម ឡៅ ជាតុប ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
- ៨- ឯកឧត្តម សរ សុវណ្ណ ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
- ៩- ឯកឧត្តម ម៉ែន សុផល ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
- ១០- ឯកឧត្តម ចេង ច័ន្ទសុទ្ធា ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
- ១១- ឯកឧត្តម ឡៅ ទិត្តសីហា ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
- ១២- ឯកឧត្តម សេង ថានី ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
- ១៣- លោក ម៉ុន ថាវ៉ត ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ១៤- លោក តាប៉ ម៉ាឡៃ ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ១៥- ឯកឧត្តម ភឿង សុភ័ណ្ណ ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ១៦- ឯកឧត្តម ហាន ច័ន្ទវ៉ាន់នី ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ១៧- លោក ចេង ស្រុច ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១៨- លោក យួន វិរៈ ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១៩- លោក ម៉ិច សុឃន ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២០- លោក ឆៀ វិសិដ្ឋ ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២១- លោក ម៉ិញ សំឆៀន ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២២- លោក ហាស ម៉ិនឆៀន ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៣- លោក សុន សុដា ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៤- លោក ណុប សោភ័ណ ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៥- លោក សោ វណ្ណា ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៦- លោក ធួន ជេដ្ឋា ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៧- លោក យិន ចាន់សុជាតិ ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៨- លោក លឹម ចាន់សុភិ ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៩- លោក ស្រី សួស សុផល ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ២



- ៣០- លោក **ប្រាក់ អង្គារ៉ា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៤
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៣
- ៣១- លោក **ជា ផល្លី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៤
- ៣២- ឯកឧត្តម **នាយ ឫទ្ធិសែន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥
- ៣៣- លោក **ឌី សានិត** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥
- ៣៤- លោក **ពីង រតនៈ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥
- ៣៥- លោក **ហ៊ុន គង់ផេង** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥
- ៣៦- លោក **ពៅ ប្រាសុខ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៣៧- លោក **ហ៊ែល ផ្លុំដេត** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៣៨- លោក **សុខ សុវណ្ណារីទ្ធិ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧

**ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

០១២០១.១៧០៤.៣៦០

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចប៊ុនសេនាភក្តី សាយ ឈុំ**

លេខ ៣៤៦ ស.ណ
សំណៅជេលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល





ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៧/៣៩៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឧបត្ថម្ភព្រះរាជនា

នូវ

ក-គ្រឿងឥស្សរិយយស ជាតុបការ

- សម្តេចព្រះឧត្តមថវិយាបណ្ឌិត **ឃឹម ហ៊ុនឈា**

គ-គ្រឿងឥស្សរិយយស ព្រះរាជនាចក្រកម្ពុជា ថ្នាក់ មហាសេរីវិញ្ញាណ

- | | | | |
|-------------|--------------|---------------|-----------------|
| ១- លោកជំទាវ | ទួន សុខា | ៧- លោក | កែន សំបូរ |
| ២- ឯកឧត្តម | ញាណ ភឿន | ៨- លោកស្រី | ហ៊ុន ជានី |
| ៣- លោកជំទាវ | កែត ចរិយា | ៩- មហាឧបាសិកា | សុខ ថៅ |
| ៤- ឯកឧត្តម | រស់ សីលីវ៉ា | ១០- ឧបាសិកា | ជឹម ស្រីតុ |
| ៥- ឯកឧត្តម | ជ័យ វិធី | ១១- អ្នកស្រី | លីម ត្រីវិញ្ញាណ |
| ៦- ឯកឧត្តម | អ៊ុំ ចន្ទាឃី | | |

ឃ-គ្រឿងឥស្សរិយយស សុវត្តភាព ថ្នាក់ មហាសេរីវិញ្ញាណ

- ឯកឧត្តម **នាយ រដ្ឋា**

ង-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រិយានីព្រះស៊ីសុវត្ថិមុនីវង្សសុមនៈនារីវង្ស ថ្នាក់ មហាសេរីវិញ្ញាណ

- | | | | |
|-------------------------|-------------|--------------------|-----------|
| ១- ព្រះសិរីសម្បត្តិវង្ស | លន់ សុគន្ធា | ៣- ឧត្តមសេនីយ៍ត្រី | សរ បូរី |
| ២- លោកជំទាវឧកញ៉ា | គាត កុលធនី | ៤- លោក | ធីត ជំនួន |

ច-គ្រឿងឥស្សរិយយស ព្រះរាជនាចក្រកម្ពុជា ថ្នាក់ មហាសេនា

- | | | | |
|------------|----------------|--------|------------------|
| ១- លោកស្រី | អ៊ុំម ពុទ្ធាធី | ៤- លោក | អ៊ុំម សារ៉ុ |
| ២- លោក | សុខ ពេញចុះ | ៥- លោក | គូ វិញ្ញាណ |
| ៣- លោក | អ៊ុំត សាគល | ៦- លោក | វិញ្ញាណ បូរីវង្ស |

ឆ-គ្រឿងឥស្សរិយយស មុនីសារាត្រីវង្ស ថ្នាក់ មហាសេនា

- | | | | |
|------------|------------|------------|---------|
| ១- ឯកឧត្តម | ជាន់ ជំនួន | ៣- លោកស្រី | ឥន ជានី |
| ២- លោក | គង់ ហ៊ុន | | |



ន-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី
- លោកគ្រូ ចាន់ សេនធី

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រឹត្យសម្រាប់
ប្រមុខរដ្ឋស្តីទី

១៧៧.១៧០៤.៣៦១

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣៦៣ ស.ណ
សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៧/៣១៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)
ឆ្លោសព្រះរាជទាន

ទូរ

ក- គ្រឿងឥស្សរិយយស ជាតុបការ

- | | |
|---|-------------------------------|
| ១- ព្រះចរណកោសល កិត្តិបណ្ឌិត ជូន សំរិទ | ៤- ឯកឧត្តម ឃី ពៅ |
| ២- ព្រះសទ្ធមញ្ញាណ ឈួន សុវិន | ៥- លោកជំទាវ កែវ សុផារី |
| ៣- ព្រះគ្រូមង្គលឧត្តមមេត្តារក្ខិកោ អឿង សុវិទ្ធ | ៦- លោកស្រី ចាន់ សុធាវី |

ខ- គ្រឿងឥស្សរិយយស ព្រះរាជទានាចារ្យកម្ពុជា ថ្នាក់ មហាសេរីចម្បង

- | | | |
|--------------------------------|--|----------------|
| ១- លោក ស៊ី សែន | ៧- វរសេនីយ៍ទោ អ៊ុំ សាយ៉ុន | អត្តលេខ ០២៣៦២៣ |
| ២- លោក វ៉ុន សុភារិន | ៨- វរសេនីយ៍ទោ ឆង់ ធី | អត្តលេខ ០៧៥២៦៤ |
| ៣- លោក ឃីន សុខកុមារ | ៩- វរសេនីយ៍ត្រី ហេង ចន្ទធា | អត្តលេខ ៤៦៩០៤ |
| ៤- លោក ឈួន សុគន្ធាវិទ្ធ | ១០- វរសេនីយ៍ត្រី សារាយ សែនស្រស់ | អត្តលេខ ០៨៤៥០៧ |
| ៥- លោក សុខ ណា | ១១- វរសេនីយ៍ត្រី តែ សុខហួត | អត្តលេខ ០២៤៦២១ |
| ៦- លោក ហួរ ហាញ់ | ១២- វរសេនីយ៍ត្រី នាង សុភា | អត្តលេខ ២៣០២៤៨ |

គ- គ្រឿងឥស្សរិយយស បុរិសាណតំណាង ថ្នាក់ មហាសេរីចម្បង

- | | |
|------------------------------|-------------------------------|
| ១- ព្រះកេតុណ រិក្ខ កា | ៣- លោក ស្វាយ ស៊ីប៊ុនធា |
| ២- លោក ម៉ុំ ច័ន្ទតារា | ៤- លោក យ៉ង សាតុន |

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៧

ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

៣១.៧.១៧០៤.៣១៥៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣៤៤ស.ណ
សំណៅជ័យមានតម្លៃជាការបែកចែកយស
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៤១៧/៣៦០

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឡូសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស ម្សិលសារាត៌្យ ថ្នាក់ មហាសេនា

ព្រះកិត្តិយស សុផល

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

០១៤៧.១៧០៤.៣៦៣

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣៤៣ ស.ណ

សំណៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧
រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧



អគ្គលេខាធិការរាជរដ្ឋាភិបាល

សាយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៧/៣៦១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ១៩៩៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០០៧ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០២០៣/០០៧ ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០០៣ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិបុរាណ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦១៦/៦១៦ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ ស្តីពីការ តែងតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ លើកទី៧
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម អ៊ឹម ឈុនឈឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តម្រូវឱ្យក្រុមប្រឹក្សាធម្មនុញ្ញ អភិបាល ឋានន្តរសក្តិ ឧត្តមអភិបាល ដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ ០៣រូប ៖

- ១-ឯកឧត្តម **វ៉េង ផល្លា** ពីឧត្តមអភិបាល ថ្នាក់លេខ៤ ទៅឧត្តមអភិបាល ថ្នាក់លេខ៣
- ២-ឯកឧត្តម **ស៊ុន ចិត្រា** ពីឧត្តមអភិបាល ថ្នាក់លេខ៤ ទៅឧត្តមអភិបាល ថ្នាក់លេខ៣
- ៣-ឯកឧត្តម **អ៊ឹម ម៉ីនហេង** ពីឧត្តមអភិបាល ថ្នាក់លេខ៥ ទៅឧត្តមអភិបាល ថ្នាក់លេខ៤

មាត្រា ២: ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៧៧.១៧០៤.៣៦៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៧

លេខ៣៧៧ ស.ណ
 សំណៅនៃសមាគមផ្ទៃក្នុងការបែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៧/៣៦៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **វ៉ាន វៃវឿង** (WANG WEIQING) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៨៧ នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ. ១៧០៤. ៣៦៥

លេខ: ៣៦៦ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៧

សំណៅដែលមានតម្លៃជាការចែករំលែក
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០១៧



ស៊ឹម សុខា



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៤៧ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

**ការកែសម្រួលមាត្រា៥ នៃអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៩
ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការរដ្ឋាន នៃគណៈវិស្វកម្ពុជា**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣១៧/៣១៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការផ្ទេរអាជ្ញាធរគណៈកម្មាធិការ គណៈកម្មការ និងក្រុមប្រឹក្សា ដែលស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការរដ្ឋាន នៃគណៈវិស្វកម្ពុជា
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

មាត្រាមួយ._

មាត្រា៥ នៃអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃគណៈវិស្វកម្មជា ត្រូវបានធ្វើការកែសម្រួល ដូចតទៅ៖

មាត្រា ៥ ថ្មី._

ផ្នែកនីមួយៗ ដឹកនាំដោយប្រធានផ្នែក ១ (មួយ) រូប អមដោយអនុប្រធានផ្នែកមួយចំនួន ជាជំនួយការ តាមការចាំបាច់។

ប្រធានផ្នែក មានឋានៈស្មើប្រធាននាយកដ្ឋាន។ អនុប្រធានផ្នែក មានឋានៈស្មើអនុប្រធាននាយកដ្ឋាន។

ផ្នែកនីមួយៗ មានការិយាល័យមួយចំនួន តាមការចាំបាច់។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះផ្នែកនីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានក្រុមប្រឹក្សាគណៈវិស្វកម្មជា។

មាត្រាពីរ._

កិច្ចដំណើរការនិងប្រតិបត្តិការប្រចាំថ្ងៃរបស់អគ្គលេខាធិការដ្ឋាន **គ.វ.ក.** ត្រូវបន្តនិរន្តរភាពរបស់ខ្លួន ដោយអនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។

មាត្រាបី._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រាបួន._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ៧ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រាបួន
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥០.៧៧.៧៧.៧៧.៧៧ បក

អនុក្រឹត្យ

ស្តីពី

ការកែសម្រួលបទប្បញ្ញត្តិមួយចំនួន នៃអនុក្រឹត្យលេខ ៥០ អនក្រ.បក

ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋាន នៃរាជរដ្ឋាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរដើម្បីការពារមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថា អាជ្ញាធរ “អប្សរា”
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/១៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ ស្តីពីការកែសម្រួលបទប្បញ្ញត្តិមួយចំនួន នៃព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរដើម្បីការពារមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថា អាជ្ញាធរ “អប្សរា”

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៤/២៦៧ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការកែសម្រួល មាត្រា៤ និងមាត្រា៥ នៃព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/១៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ ស្តីពីការ កែសម្រួលបទប្បញ្ញត្តិមួយចំនួន នៃព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរដើម្បីការពារមណីយដ្ឋាន និងរៀបចំតំបន់អង្ករ ហៅថា អាជ្ញាធរ “អប្សរា”
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០១០៧/០១៥ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល មាត្រា២ ជំពូកទី១ នៃព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការ បង្កើតអាជ្ញាធរដើម្បីការពារមណីយដ្ឋាន និងរៀបចំតំបន់អង្ករ ហៅថាអាជ្ញាធរ “អប្សរា”
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០៩/៦១៣ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការកែសម្រួល មាត្រា ៤ថ្មី នៃព្រះរាជក្រឹត្យលេខ នស/រកត/០៩០៤/២៦៧ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការកែសម្រួល មាត្រា៤ និងមាត្រា៥ នៃព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/១៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ ស្តីពីការកែ សម្រួលបទប្បញ្ញត្តិមួយចំនួន នៃព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរដើម្បីការពារមណីយដ្ឋាន និងរៀបចំតំបន់អង្ករ ហៅថា អាជ្ញាធរ “អប្សរា”
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣១៧/៣១៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការផ្ទេរអាជ្ញាធរ គណៈកម្មាធិការ គណៈកម្មការ និងក្រុមប្រឹក្សា ដែលស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ទីស្តី- ការគណៈរដ្ឋមន្ត្រី ឱ្យស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ
- បានឃើញអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
- បានឃើញអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់អគ្គនាយកដ្ឋាន នៃអាជ្ញាធរអប្សរា
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

មាត្រាមួយ.-

បទប្បញ្ញត្តិ នៃមាត្រា៣ មាត្រា៥ មាត្រា២៥ និងមាត្រា២៦ នៃអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០០៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋាន នៃអាជ្ញាធរអប្សរា ត្រូវបានកែសម្រួល ដូច ខាងក្រោម៖

- មាត្រា៣ ត្រង់ទី២៥÷ ពាក្យ “រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី” ត្រូវបានកែសម្រួលមកជាពាក្យ “រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ” ។
- មាត្រា៥ កថាខណ្ឌទី១÷ ពាក្យ “រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឬប្រធានអាជ្ញាធរអប្សរា” ត្រូវ បានកែសម្រួលមកជា ពាក្យ “រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរអប្សរា” ។
- មាត្រា៥ កថាខណ្ឌទី២, មាត្រា២៥ និងមាត្រា២៦÷ ពាក្យ “រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី”

ត្រូវបានកែសម្រួលមកជាពាក្យ “រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ” ។

មាត្រាទី៧.-

កិច្ចដំណើរការនិងប្រតិបត្តិការប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋាន នៃអាជ្ញាធរអប្សរា ត្រូវបន្តនិរន្តរភាពរបស់ខ្លួន ដោយអនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។

មាត្រាទី៨.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រាទី៩.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាបួន
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

~*~*~*~

អនុក្រឹត្យ

ស្តីពី

ការកែសម្រួលមាត្រា១២ អនុក្រឹត្យលេខ ៤៦៣ អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣

ស្តីពីការបង្កើតមន្ទីរពិសោធន៍គណៈវិស្វកម្មកម្ពុជា



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣១៧/៣១៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការផ្ទេរអាជ្ញាធរគណៈកម្មាធិការ គណៈកម្មការ និងក្រុមប្រឹក្សា ដែលស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃគណៈវិស្វកម្មកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៦៣ អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ ស្តីពីការបង្កើតមន្ទីរពិសោធន៍គណៈវិស្វកម្មកម្ពុជា

- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

មាត្រាមួយ._

មាត្រា១២ នៃអនុក្រឹត្យលេខ ៤៦៣ អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ ស្តីពីការបង្កើតមន្ទីរពិសោធន៍ គណៈវិស្វកម្មជា ត្រូវបានធ្វើការកែសម្រួល ដូចតទៅ៖

មាត្រា ១២ខ្លី._

ការកំណត់ថ្លៃសេវានិងការបែងចែកកម្រៃសេវាជាមួយដៃគូអភិវឌ្ឍ ឬក្រុមហ៊ុនឯកជននានា ត្រូវធ្វើឡើងដោយ ប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រាពីរ._

ការកំណត់ថ្លៃសេវានិងការបែងចែកកម្រៃសេវាជាមួយដៃគូអភិវឌ្ឍ ឬក្រុមហ៊ុនឯកជននានា ត្រូវអនុលោមតាម បទប្បញ្ញត្តិនៃអនុក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន រហូតដល់មានលិខិតបទដ្ឋាន គតិយុត្តថ្មីមកជំនួស។

មាត្រាបី._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រាបួន._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រាបួន
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



តមកពីរាជកិច្ចលេខ ២៨-៣១

ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៣៧៤៤...*អនក្រ.ន*

អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និង កីឡា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការចំនួន ៤ ៤៦០ រូប នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅ ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ដូចមានរាយនាមខាងក្រោម៖

- ១ - លោក **ឡេង វិទ្យុ** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
- ២ - លោកស្រី **សារី វណ្ណី** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៣៥៤១ - លោកស្រី	យឹម សុវត្ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៤២ - លោកស្រី	គង់ គុលសោតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៤៣ - លោក	ចន់ ហុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៤៤ - លោក	ចួន ស៊ុនថៃ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៤៥ - លោក	ស៊ី រ៉ូមី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៤៦ - លោក	ហឿ យុត្តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៤៧ - លោក	ចន គាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៤៨ - លោក	ធា សែ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៤៩ - លោក	តាំង សេងសានិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៥០ - លោកស្រី	ម៉ែន ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៥១ - លោក	គុយ សេន្យកលាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៥២ - លោក	យ៉ែង ម៉ីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៥៣ - លោក	ពុំ បូរ៉ាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៥៤ - លោកស្រី	កែវ គន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៣៥៥៥ - លោកស្រី	អ៊ុក សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៥៥៦ - លោកស្រី	កែវ សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៥៥៧ - លោក	ឃុំ ហោរា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៥៨ - លោក	ប៉ែន ណារ៉ែត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៥៩ - លោកស្រី	ត្រី សុខឃឹម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៦០ - លោកស្រី	ទេព សុឆន្មា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៦១ - លោកស្រី	តាំង ចេម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៦២ - លោក	កុយ ចន្ទន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៥៦៣ - លោក	ធិត គូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៦៤ - លោក	អ៊ុត ចី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៦៥ - លោក	ឃុន ដួងសំរោត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៦៦ - លោក	ស រតនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៦៧ - លោក	ហុក សេងអៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៦៨ - លោក	នៅ ចរៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៥៦៩ - លោក	ប៊ុន ឃៀន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៧០ - លោក	គូច ឡុង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៧១ - លោក	អ៊ឹម ត្រាស់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៧២ - លោក	ឡុង ឌុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៧៣ - លោក	សិន សុវណ្ណគន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៧៤ - លោក	ឡឹក យ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៧៥ - លោក	ហិត សៀគសី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៧៦ - លោកស្រី	ថាម សុផ្លា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៧៧ - លោកស្រី	តាំង នារាម៉ុ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៧៨ - លោកស្រី	ហាស់ សុមនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៧៩ - លោកស្រី	ឃុ ហិរា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៨០ - លោកស្រី	សែន សៅនិមល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៨១ - លោកស្រី	គៅ សៀម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៨២ - លោកស្រី	ទុន ឬត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៥៨៣ - លោក	ឃ្លឹម ណារ៉ុត្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៨៤ - លោក	ប្រេង សុដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៨៥ - លោក	ហ៊ឺ នៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៨៦ - លោក	សំ សុខហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៨៧ - លោក	ឃ្លឹម ភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៨៨ - លោកស្រី	សោម វណ្ណភារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៨៩ - លោកស្រី	ហែម រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៩០ - លោកស្រី	ទូច សុខអែម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៩១ - លោកស្រី	សម វិសាល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៩២ - លោក	បួន រតនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៩៣ - លោកស្រី	ម៉ឹម សុពណ៍មុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៩៤ - លោកស្រី	ម៉ុក សមស្រីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៩៥ - លោកស្រី	ស្រេង ម៉េង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៩៦ - លោកស្រី	កា ចិន្តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៥៩៧ - លោកស្រី	សំរំង ធារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៩៨ - លោកស្រី	សូ សារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៩៩ - លោកស្រី	ភូស្យុត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៦០០ - លោកស្រី	ស៊ី ខៀន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៦០១ - លោក	ឆ័យ យ៉ាសាធា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៦០២ - លោក	ធួម ម៉ិនធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៦០៣ - លោក	ហាម ហិរិន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៦០៤ - លោកស្រី	សេង រតន៍សុគន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៦០៥ - លោក	គេត សេរីរដ្ឋានារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦០៦ - លោកស្រី	លន ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៦០៧ - លោក	នួន ខួនលក្ខណារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦០៨ - លោក	ចាន់គរម្យ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦០៩ - លោក	ច័ន្ទ មេត្តពល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦១០ - លោកស្រី	ឆោង ចិន្ដា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៣៦១១ - លោក	នីក គុសល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦១២ - លោកស្រី	ខ្មែន គន្ធារាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦១៣ - លោក	ឈូ ឈុំរដ្ឋមនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦១៤ - លោកស្រី	ម៉ឺន ជារឹយ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៦១៥ - លោកស្រី	សាត សារឿន	ពីគ្រូកម្រិតឧត្តម ដើមខ្សែថ្នាក់លេខ ៣ មកគ្រូកម្រិតឧត្តម ដើមខ្សែថ្នាក់លេខ២
៣៦១៦ - លោក	អៀង ចំរៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦១៧ - លោកស្រី	ឆាយ សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៦១៨ - លោក	គង់ ម៉ឺនថាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦១៩ - លោក	តៃ ឡាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៦២០ - លោកស្រី	ទូច សុខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៦២១ - លោក	គុល ស៊ីវន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦២២ - លោក	រស់ សុភារ៉ាតូច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦២៣ - លោកស្រី	ទូច សាណាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦២៤ - លោកស្រី	សៅ ម៉ាសី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៣៦២៥ - លោកស្រី	កែន ពៅមុន្នល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦២៦ - លោក	ហ៊ុំ មេកា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦២៧ - លោកស្រី	អ៊ុក សុផាន់ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦២៨ - លោកស្រី	ទ្រី សុធារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦២៩ - លោកស្រី	ឃ្លើម វ៉ាន់ដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៣០ - លោកស្រី	អ៊ិន ណែអេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៣១ - លោកស្រី	ម៉ៅ មុញ្ញាវណី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៣២ - លោក	វង្ស សុខធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៣៣ - លោកស្រី	ឈឹម សុន្ទារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៣៤ - លោកស្រី	ឡេង សុខសោភ័ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៣៥ - លោកស្រី	ម៉ៅ គល្យាណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៣៦ - លោកស្រី	ថ្នាក់ ថារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៣៧ - លោកស្រី	ឃន សុជាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៣៨ - លោក	ហួត ម៉ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៣៦៥៣ - លោកស្រី	ហិរិន បុទ្ធារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៥៤ - លោក	ផាន គុណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៥៥ - លោកស្រី	ចេច កែវសុវណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៥៦ - លោកស្រី	សុខ មី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៥៧ - លោកស្រី	ហាក់ ផល្លា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៥៨ - លោកស្រី	ហេង សុគន្ធារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៥៩ - លោក	សួស ស៊ីនសំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៦០ - លោក	ស៊ីវ សោភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៦១ - លោកស្រី	ធឿន សុជាតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៦២ - លោក	ឥមហេង គារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៦៣ - លោក	ឈុន ហាងអាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៦៤ - លោក	សួន គុប	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៦៥ - លោក	ទាន សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៦៦ - លោក	ឆាយ ជូណាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៣៦៦៧ - លោក	មី ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៦៨ - លោក	អ៊ុក សុវណ្ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៦៩ - លោក	លឹម ស៊ីថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៧០ - លោក	សេង ឈុនផេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៧១ - លោក	ស៊ឹម សេរីឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៧២ - លោក	វ៉ា នុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៧៣ - លោក	ហិ សុខហោង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៧៤ - លោក	ឡឿង សុវណ្ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៧៥ - លោក	ចួន ហុនសែ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៧៦ - លោក	ទិត ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៧៧ - លោក	ឆុយ គមហ្មត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៧៨ - លោក	លិក្ខ គមឆាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៧៩ - លោក	ប៉ុល ហានិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៨០ - លោក	គុម សមស្សីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៣៦៨១ - លោក	ហែម វុឌ្ឍិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៨២ - លោក	តាំង ឥមស្រេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៨៣ - លោកស្រី	ប្លាក់ សុវណ្ណារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៨៤ - លោកស្រី	លឹម ស្រីនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៨៥ - លោក	ញឹក សុខែម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៨៦ - លោកស្រី	ខួង វ៉ាន់ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៨៧ - លោក	ហាស ស៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៨៨ - លោក	អ៊ុត សេរីវុឌ្ឍិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៨៩ - លោកស្រី	ថេង សុខមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៩០ - លោក	រស់ ការុណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៩១ - លោក	ចុច វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៩២ - លោក	ខេង គា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៩៣ - លោក	ព្រិល ប៊ុនណារត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៩៤ - លោក	ស្រី ស៊ីរៀវ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៦៩៥ - លោកស្រី	ខាំ សំរិទ្ធកុណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៩៦ - លោកស្រី	ចាន់ ម៉ឺន្តារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៩៧ - លោក	ហេង រិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៩៨ - លោក	វ៉ាយ គល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៩៩ - លោក	សេង សុខយាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧០០ - លោកស្រី	ហ៊ុន វ៉ាន់ណេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧០១ - លោក	ច័ន្ទ វ៉ានុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧០២ - លោក	ឥន្ទ វិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧០៣ - លោក	ម៉ឺ វិច្ឆរ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧០៤ - លោកស្រី	ម៉េង សិរីវ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧០៥ - លោកស្រី	អ៊ុន សាម៉ីឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧០៦ - លោក	ឥ សុគ្រានិទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧០៧ - លោកស្រី	លេវីណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧០៨ - លោកស្រី	ចា សុវត្ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៧០៩ - លោក	គុយលី លក្ខមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧១០ - លោកស្រី	ហ៊ឺន ដាវន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧១១ - លោកស្រី	ថៃត បុធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧១២ - លោកស្រី	ពិន ឡាម៉ុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧១៣ - លោក	សន អេឡឹក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧១៤ - លោក	សៀង ប៊ុនរ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧១៥ - លោកស្រី	ប្រាក់ ម៉ាវ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧១៦ - លោកស្រី	ជួន ឡានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧១៧ - លោក	ហឿក រ៉ូន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧១៨ - លោកស្រី	ប្រាក់ ឆនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧១៩ - លោក	តឿត ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧២០ - លោក	ហ៊ឺង សារ៉ាត់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧២១ - លោក	ជ័យ ទិត្យដុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧២២ - លោក	អោ ចុឡី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៣៧២៣ - លោកស្រី	ខែត សុវណ្ណារិន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧២៤ - លោក	សូ រដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧២៥ - លោក	សៅ មករា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧២៦ - លោកស្រី	ថា សុជាត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧២៧ - លោក	ឈុន ឈាង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧២៨ - លោក	ទេព សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧២៩ - លោកស្រី	កែវ កញ្ញា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៣០ - លោក	វ៉ាន់ ណិល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៧៣១ - លោក	នេត សង្ហា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧៣២ - លោក	លៀង សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៣៣ - លោកស្រី	យិន សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៣៤ - លោក	អ៊ឹម រដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៧៣៥ - លោក	ថោង ឃៀន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៣៦ - លោកស្រី	ឥង ឡានសាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៣៧៣៧ - លោក	គង់ វឌ្ឍី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៣៨ - លោក	យ៉ែន ថៃ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៣៩ - លោក	សំ វិសេដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧៤០ - លោកស្រី	គុម សុម៉ាលី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧៤១ - លោក	សោម ខេមីយ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧៤២ - លោកស្រី	ហាម ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧៤៣ - លោក	អំ ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧៤៤ - លោក	ហ៊ុន សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៧៤៥ - លោកស្រី	ចាវ ថារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៧៤៦ - លោកស្រី	ឈុន ការ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៤៧ - លោកស្រី	សូ ចិន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៤៨ - លោក	ព្រំ ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៤៩ - លោកស្រី	និល សុំណេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៥០ - លោកស្រី	ម៉ី សុវ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៧៥១ - លោកស្រី	សេង សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៥២ - លោក	នុត សារ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៥៣ - លោក	គ្រី វរៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៧៥៤ - លោកស្រី	គង់ គមសេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៥៥ - លោក	ឡាច ស្រីវរិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៧៥៦ - លោក	អៀង ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៥៧ - លោកស្រី	ធឿ ស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៥៨ - លោកស្រី	ធឿ សំអុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៥៩ - លោកស្រី	សៀង ស្រឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៦០ - លោក	ស្រី សម្បត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៦១ - លោក	សែម វិបុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៦២ - លោក	អ៊ិន ចាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៦៣ - លោក	អ៊ុក ចារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៧៦៤ - លោក	អ៊ុន សុផាណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៧៦៥ - លោក	ឃ្នាត ចន្ទមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៦៦ - លោក	លីវ សារ៉ាក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៦៧ - លោក	ជា សុវណ្ណារា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៦៨ - លោកស្រី	ម៉ែន មុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៦៩ - លោកស្រី	សុខ ត្រីម៉ៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៧០ - លោកស្រី	ម៉េង ណាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៧១ - លោកស្រី	ពៅ ចន្ទារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៧២ - លោក	ឌឹម សុខផេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៧៣ - លោកស្រី	សេង ចរិយា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៧៤ - លោក	អ៊ុត វ៉ាន់នី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៧៥ - លោកស្រី	សយ រដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧៧៦ - លោក	លឹម វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៧៧ - លោក	រ៉ូង ជា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៧៨ - លោក	ធី សារ៉ៅ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៣៧៧៩ - លោកស្រី	ម៉ិន ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៨០ - លោក	នឹង ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៨១ - លោកស្រី	ខឹម សុទ្ធីសិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៨២ - លោក	សែន ចាន់ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៨៣ - លោក	ស៊ុកសុភក្ក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៨៤ - លោក	សេង សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៧៨៥ - លោក	ម៉េង ឡុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៨៦ - លោកស្រី	វឌ្ឍនា ឡឿ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៨៧ - លោកស្រី	ថៃ ទេវន្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៨៨ - លោក	ខន ច័ន្ទឆ្មា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៨៩ - លោក	ស៊ឹម សម្បុន្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៩០ - លោកស្រី	ត័ន សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៩១ - លោក	ម៉ុន ភេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៩២ - លោកស្រី	ស៊ាន ហ៊ុយណែ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៧៩៣ - លោកស្រី	ទិត នាងហឿ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៧៩៤ - លោកស្រី	ម៉េង ផារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧៩៥ - លោក	ហ៊ាន សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧៩៦ - លោកស្រី	ឡេង បុន្នាវន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧៩៧ - លោកស្រី	សី មុយឃឹម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៩៨ - លោក	តែ នុនណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧៩៩ - លោក	ផេង ឌូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៨០០ - លោក	ឡេង ផាត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨០១ - លោក	ព្រំ ត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨០២ - លោក	វ៉ាត ស៊ីវុធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨០៣ - លោក	ញួង សៀម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨០៤ - លោក	ណា សិហារិទ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨០៥ - លោក	ចាន់ សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៨០៦ - លោកស្រី	ហ៊ិន ច័ន្ទមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៣៨០៧ - លោក	ឡុយ សុវណ្ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨០៨ - លោកស្រី	ចន្ទ មុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨០៩ - លោក	ធិត្យ ម៉េង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨១០ - លោក	គៀត ហ៊ុយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៨១១ - លោកស្រី	មុយ ច័ន្ទណារត្នី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨១២ - លោក	សាន ម៉ីនថាន់	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨១៣ - លោក	ទី ម៉ីន្ណារ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨១៤ - លោកស្រី	សាំង ណារ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨១៥ - លោកស្រី	ស៊ិន សិរមឡាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨១៦ - លោកស្រី	អ៊ិន សេរី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨១៧ - លោកស្រី	លីម កត្យា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨១៨ - លោក	គង គូរិន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨១៩ - លោកស្រី	សៅ សុឆាវ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨២០ - លោកស្រី	ស្រុយ ចន្ទ្យា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៨២១ - លោកស្រី	ព្រំ ស៊ីននី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨២២ - លោកស្រី	គេត រិនរស្សី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨២៣ - លោកស្រី	ថោង សុទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨២៤ - លោកស្រី	ស្នួស រិសាល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨២៥ - លោក	ឡុន សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨២៦ - លោក	សែម សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨២៧ - លោក	អ៊ុន សារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨២៨ - លោក	ធួ មុនីមករា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨២៩ - លោកស្រី	អ៊ុន មុធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៣០ - លោក	នី ជារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៣១ - លោក	ឃុយ សារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៣២ - លោក	សេង ណាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៣៣ - លោកស្រី	សុខ សុភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៣៤ - លោកស្រី	ឡេង សុខនី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៣៨៣៥ - លោក	ម៉ិត ឥមស្នូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៣៦ - លោក	ស៊ី ស៊ីថុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៣៧ - លោក	ម៉ឺន គុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៣៨ - លោក	ស៊ុក ម៉ាលីស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៣៩ - លោក	ឡុច ប្រាសិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៤០ - លោក	ពៅ ចាន់ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៤១ - លោក	ម៉ែត ប៊ុន្ណារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៤២ - លោក	ហ៊ុច សារ៉ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៤៣ - លោក	ដួង មិថុនារត្ន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៤៤ - លោក	លី សំអៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៤៥ - លោក	សោម ស៊ីន្ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៤៦ - លោក	លឹម ម៉ៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៤៧ - លោកស្រី	នេវ ថាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៤៨ - លោក	ថា ហួត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៨៤៩ - លោក	ហាម សីឃី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៥០ - លោក	ម៉ែន សៅយន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៥១ - លោក	កែវ ម៉ីនឡើង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៥២ - លោក	ប្រឹក ឈន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៥៣ - លោក	ម៉ែង ហិរិទសុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៥៤ - លោក	ព្រាម វណ្ណធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៥៥ - លោក	សុភ័ក្ត្រ ម៉ាឡែន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៥៦ - លោក	តាយ សុឡី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៥៧ - លោក	ជុំ ច័ន្ទថន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៥៨ - លោក	សំ វណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៥៩ - លោក	ហួត ហុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៦០ - លោក	មេត្រី សោរ៉ែម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៦១ - លោក	មីន សុយិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៦២ - លោក	អេន សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៨៦៣ - លោក	ញឹម ស៊ីហ្គោ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៦៤ - លោក	ហ៊ាន សេងសី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៦៥ - លោក	លន់ សុភ័ក្ត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៦៦ - លោក	ភឿក សុភត្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៦៧ - លោក	ក្វយ ហុកត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៦៨ - លោក	កែវ សុខលីម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៦៩ - លោកស្រី	ឈឹម គន្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៧០ - លោកស្រី	សេង យោធារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៧១ - លោកស្រី	ម៉ែ រតនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៧២ - លោកស្រី	ហ៊ឺ ហត្ថាសិលាសីតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៧៣ - លោក	អ៊ុច ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៧៤ - លោក	ឆាយ សុខចាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៧៥ - លោកស្រី	លី ថៃត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៧៦ - លោក	ឡេង លាងហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣

៣៨៧៧ - លោកស្រី	ភាព សោភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៨៧៨ - លោក	ប៊ុន ហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៨៧៩ - លោក	ឡេង សំរិទ្ធហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៨៨០ - លោក	ទូច សំរិទ្ធឡេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៨៨១ - លោក	វង អរុណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៨៨២ - លោក	ឈិត សាវុធ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨៨៣ - លោក	អ៊ុំ គុសល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨៨៤ - លោក	ធុន សិហា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨៨៥ - លោក	សយ គន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨៨៦ - លោក	ឡុង ធានិត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨៨៧ - លោកស្រី	ជា សុឆារី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨៨៨ - លោកស្រី	ស អ៊ុំប	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨៨៩ - លោកស្រី	គង់ ឆន្ទាធីតា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨៩០ - លោកស្រី	ឡុង សោភ័ណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៣៨៩១ - លោក	សុទ្ធ សារ៉េន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨៩២ - លោក	ឈឹម ម៉ុនចុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨៩៣ - លោក	លីមកសិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨៩៤ - លោក	ស៊ាន ខេងឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៨៩៥ - លោក	ម៉ាន់ វិចិត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៨៩៦ - លោក	អ៊ុំ ជានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៩៧ - លោក	កែវ គេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៩៨ - លោក	ខុច ផល្លានឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៩៩ - លោកស្រី	ឈុន ស្រីគួប	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៩០០ - លោកស្រី	ចិន គមឡេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៩០១ - លោក	ខៀវ សារមឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៩០២ - លោក	ថ្នាក់ ហួន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩០៣ - លោក	អ៊ុំ ម៉ុនរិទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩០៤ - លោក	ជាំម មុនីកែវ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៩១៩ - លោក	គង់ ផល្លី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩២០ - លោក	កែវ៉ែម ផល្លា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩២១ - លោកស្រី	ឌុំ សុគុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩២២ - លោក	ទឹម ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩២៣ - លោក	ស៊ឹម ណាទិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩២៤ - លោក	ភាព សំណាក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩២៥ - លោក	សំ ប៊ុនណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩២៦ - លោក	អ៊ុក សាវ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩២៧ - លោក	ឃឹម ម៉ារឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩២៨ - លោក	អ៊ុំ សម្បត្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩២៩ - លោក	ជួប រតនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩៣០ - លោក	ហុក រីណូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩៣១ - លោក	សុខ សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៣២ - លោកស្រី	គុន ចន្ទនា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៣៩៣៣ - លោកស្រី	សោ មូលីវណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៣៤ - លោក	គង់ សុវណ្ណី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៣៥ - លោកស្រី	ប៊ែ ឥមសាន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៣៦ - លោកស្រី	ពេ ហ៊ារីដា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៣៧ - លោកស្រី	ផល សុខកញ្ញា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៣៨ - លោក	គង់ សោភា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៣៩ - លោក	ខូ សុខ អេន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៤០ - លោកស្រី	លឹម ជានី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៤១ - លោកស្រី	ក្រៀល ជារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៤២ - លោកស្រី	គង់ សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៤៣ - លោក	អ៊ឹម សុខនាគ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៤៤ - លោក	គន ផេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៤៥ - លោក	ហាក់ ហ៊ានឌី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៤៦ - លោក	សៀក ជារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៣៩៤៧ - លោក	ស៊ឹម ឆន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៤៨ - លោក	ភោគ ឆៃអ៊ុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៤៩ - លោក	យិន អ័	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៥០ - លោក	ខែម នាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩៥១ - លោក	ហ៊ុន ណារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩៥២ - លោក	ញ៉ុម ធម្មល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៥៣ - លោក	ហ៊ុន ជារ៉ាចន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៥៤ - លោក	សេង សាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៥៥ - លោក	ថៃ សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៥៦ - លោក	ចាន់ គឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៥៧ - លោក	មុំល គន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៩៥៨ - លោកស្រី	ឈឹម ចាវ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៩៥៩ - លោក	ស្រៀង ធន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៦០ - លោក	ម៉ុំ តុត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៩៦១ - លោក	សុខ ឥមសុភ័ស្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៦២ - លោកស្រី	សន នារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៦៣ - លោក	សេង ឃី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៦៤ - លោក	ថៃត ឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៦៥ - លោក	ធីត វណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៦៦ - លោក	ធី ចាន់ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៦៧ - លោក	ដូង ចន្ទធាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៦៨ - លោក	ហេង លាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៦៩ - លោក	សាន ហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៧០ - លោក	យស ឃឹម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៧១ - លោក	ស៊ិន ចាន់ធារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៧២ - លោកស្រី	សេក សុគន្ធារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៧៣ - លោក	អាន សៀកហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៧៤ - លោក	យាន ណារត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៩៧៥ - លោកស្រី	ទិត្យ កន្ធិដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៧៦ - លោក	ហឿង ជា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៧៧ - លោកស្រី	ហ៊ុន ផន្លី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៧៨ - លោក	ម៉ែន សារម៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៧៩ - លោកស្រី	ជា ច័ន្ទគ្រះស្វា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៨០ - លោកស្រី	គម បូរ៉ាជេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៨១ - លោកស្រី	អ៊ុន សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៨២ - លោក	យ៉ែន ឡន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៨៣ - លោកស្រី	វ៉ា បូរិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៨៤ - លោកស្រី	ហេង ចំណាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៨៥ - លោកស្រី	យូ វណ្ណី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៨៦ - លោក	ស៊ីវ ហុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៨៧ - លោកស្រី	វណ្ណា ការ៉ូលីនរ៉ូហ្សា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩៨៨ - លោក	មួន រេមី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣

៣៩៨៩ - លោក	សេង ទិត្យា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩៩០ - លោក	ឈុន ម៉ឺនថន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩៩១ - លោក	ហាង ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩៩២ - លោក	មាន សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៩៣ - លោក	គ្រុយ លឹមស្រីន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៩៤ - លោក	ឡាន ចី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៩៥ - លោក	ស វឌ្ឍនៈ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៩៦ - លោក	ជ្រា វណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៩៧ - លោក	ម៉ែន សុភក្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៩៨ - លោក	ខាត់ សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៩៩ - លោកស្រី	សេង សុភន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០០០ - លោកស្រី	ហាង សុផីតា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០០១ - លោកស្រី	គោត ជាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០០២ - លោក	កន សុផន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៤០០៣ - លោក	វ៉ាន់ ណូឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០០៤ - លោក	ផែង សុខឆៀន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០០៥ - លោក	សេ វណ្ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០០៦ - លោក	សម ស្រីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០០៧ - លោក	ហេង សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០០៨ - លោក	វី ពណ្ណារាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០០៩ - លោក	ធុយ ហោង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០១០ - លោក	ប៊ុំម ឈីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០១១ - លោក	ខុក ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០១២ - លោក	ជិន ចុធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០១៣ - លោកស្រី	អ៊ុំ សុម៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០១៤ - លោក	តៃ វណ្ណារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០១៥ - លោក	ជិន សុធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០១៦ - លោក	សេក ឆៀន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៤០១៧ - លោក	ឡេង ធុ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០១៨ - លោក	ឆម ហុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០១៩ - លោក	ឃុ សេងលី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០២០ - លោកស្រី	ព្រី ស្នួរឃុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០២១ - លោកស្រី	កៅ នារាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០២២ - លោក	ឆី ម៉ៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០២៣ - លោក	សន ម៉ុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០២៤ - លោក	អៀម សារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០២៥ - លោកស្រី	ឆីយ ជីវ័ន្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០២៦ - លោក	ជា ចន្ទឆ្មារ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០២៧ - លោកស្រី	លឹម សុភ័ក្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០២៨ - លោក	ស សំអុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០២៩ - លោក	អៀម សុផលវិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៣០ - លោក	ជិម ចាន់ណី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤០៣១ - លោក	សុខ សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៣២ - លោក	មូល ប៉ក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៣៣ - លោក	គុច សមឡុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៣៤ - លោកស្រី	ហែម ឡេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៣៥ - លោក	សុខ ម៉េងសី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៣៦ - លោក	សឹម សាវ៉ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៣៧ - លោក	ឃុន ស៊ីវឃន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៣៨ - លោក	ឃ្លែង សីហា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៣៩ - លោក	សន សារ៉ុម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៤០ - លោកស្រី	ឈួន វារ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៤១ - លោកស្រី	សុខ បូរ៉ាម៉ី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៤២ - លោក	សុត្រ ជិនិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៤៣ - លោក	ខុន សេរ៉ុងសី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៤៤ - លោកស្រី	គង់ ធួន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤០៤៥ - លោក	សុខ យ៉ាវ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៤៦ - លោក	ទឹម ណារ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៤៧ - លោក	ឆន អូន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៤៨ - លោកស្រី	ហិរន សាម៉ី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៤៩ - លោក	អេង សុភ័ក្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤០៥០ - លោកស្រី	ញាណ ជាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤០៥១ - លោក	អ៊ុន ម៉ារ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤០៥២ - លោក	លាង សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤០៥៣ - លោក	សៅ វិសាល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤០៥៤ - លោក	ហង់ គមណាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤០៥៥ - លោក	ជឹម សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៥៦ - លោក	ហែម ស៊ីនុជ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៥៧ - លោក	គួន កុសល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៥៨ - លោកស្រី	មុត សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៤០៥៩ - លោកស្រី	ស្រីន ចិន្ដា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៦០ - លោក	គម សុធួន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៦១ - លោក	តាំង ឡាយ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៦២ - លោកស្រី	ចាន់ សីហាវ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៦៣ - លោកស្រី	សិទ្ធិ គន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៦៤ - លោក	សូ លោឈុយ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៦៥ - លោកស្រី	ហេង សុភាវត្ត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៦៦ - លោកស្រី	ម៉ែន ហលត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៦៧ - លោកស្រី	ទឹម សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៦៨ - លោក	ហាស ឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៦៩ - លោកស្រី	គង់ ច័ន្ទម៉ាលីន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៧០ - លោក	ប៊ី សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៧១ - លោកស្រី	ម៉ុំ ឌុឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៧២ - លោក	ឡូន ឈុនហាក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤០៧៣ - លោក	អ៊ុន ថាវន្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៧៤ - លោក	ចក់ ឡូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៧៥ - លោក	ហាម សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៧៦ - លោក	ម៉ា ស្រសុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៧៧ - លោក	និល ចាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៧៨ - លោក	ឡឿន សំណេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៧៩ - លោកស្រី	ពេជ ភារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៨០ - លោក	ឃ្លើម សំរោត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៨១ - លោក	ជី ម៉ិនអូន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤០៨២ - លោក	ឡុច តាយលាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤០៨៣ - លោកស្រី	វ គុណត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៨៤ - លោកស្រី	នាក់ សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៨៥ - លោក	ឈុំ សុវណ្ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៨៦ - លោក	ថា វិបុល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៤០៨៧ - លោក	អ៊ិន ម៉ិនណេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៨៨ - លោក	ឡេង សុវណ្ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៨៩ - លោក	សោម សុទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៩០ - លោក	ឌី ទេពកោសល្យ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០៩១ - លោក	អុម ឫទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៩២ - លោក	ឃួន វិបុល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៩៣ - លោក	ឡាយ មុណារ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៩៤ - លោក	ព្រាម ម៉ិនណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៩៥ - លោក	ម៉ៅ ដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៩៦ - លោក	ជា វណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៩៧ - លោក	អេង សុខហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤០៩៨ - លោក	ស៊ិន ភុសល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០៩៩ - លោក	ទូច ជឹម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១០០ - លោក	អ៊ិត សុធាវិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៤១០១ - លោក	ឆាន វិធីឃ័រ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១០២ - លោកស្រី	អ៊ុំ មុយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤១០៣ - លោក	ម៉ៅ ពុទ្ធារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤១០៤ - លោក	អ៊ុំ សំអន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤១០៥ - លោក	ម៉ឺន បុណារ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤១០៦ - លោកស្រី	និន នារុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤១០៧ - លោក	ម៉ែន ថៃ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១០៨ - លោក	សន់ ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១០៩ - លោក	ហ៊ុំ ថេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤១១០ - លោក	គម ម៉ាត់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១១១ - លោកស្រី	ផៃ សុខអ៊ុំម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១១២ - លោកស្រី	ជុំ វណ្ណសិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១១៣ - លោកស្រី	ស៊ិន សុភក្រា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១១៤ - លោក	ស្វាយ ម៉ិនធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៤១១៥ - លោក	អ៊ុំ សមស្សី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤១១៦ - លោកស្រី	ម៉ុន ណាវ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១១៧ - លោក	ថាវ ហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១១៨ - លោកស្រី	នូ ពេជ្រសុសន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១១៩ - លោកស្រី	យ៉ង់ ណោង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១២០ - លោក	ប៉ក់ ខេមរា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១២១ - លោក	ឃួន អ៊ុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១២២ - លោក	ទេព ផល្លៀន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១២៣ - លោក	ហ៊ុន ម៉ុនថន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១២៤ - លោក	ឡាន ម៉េងណាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១២៥ - លោកស្រី	ឡុង សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១២៦ - លោកស្រី	សាន គរម្យ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១២៧ - លោកស្រី	ឈឹម ផល្លា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១២៨ - លោក	កុយ ច័ន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤១២៩ - លោក	ស៊ាង ឡី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៣០ - លោកស្រី	យី សុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៣១ - លោក	ស្អាត ស្នែងលី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៣២ - លោកស្រី	ឡាយ អមរា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៣៣ - លោកស្រី	សែម ស្រីមាស	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៣៤ - លោក	ម៉ៅ កែវ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៣៥ - លោក	ហាស សារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤១៣៦ - លោក	ឌឹក ធីរ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៣៧ - លោក	ហ៊ឹម ខុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៣៨ - លោក	យុត ចាន់ដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៣៩ - លោក	យាង ជា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៤០ - លោក	រេ រឿត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៤១ - លោក	គៅ ឌឹម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៤២ - លោកស្រី	ធួ សុគន្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤១៤៣ - លោកស្រី	ទូច ណាវ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៤៤ - លោកស្រី	សាន់ សុត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៤៥ - លោកស្រី	ឥម ពុំសិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៤៦ - លោកស្រី	លុយ អ៊ឹម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១៤៧ - លោក	ហ៊ឺ ម៉េងរ៉ូយ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៤៨ - លោក	ឈាត ចោហា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៤៩ - លោកស្រី	សាន់ ខេមរឿ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៥០ - លោកស្រី	យូ ជានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១៥១ - លោក	សន សិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៥២ - លោក	យ៉ែម សំអាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៥៣ - លោក	តម សុវឌ្ឍ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤១៥៤ - លោក	ជឹម ហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៥៥ - លោក	ទេស រតនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១៥៦ - លោក	តេង ចេក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤១៥៧ - លោកស្រី	សុខ ផាន់ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៥៨ - លោក	គ សុខហេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៥៩ - លោក	ជួន សារះ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១៦០ - លោកស្រី	ពួន មរកត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៦១ - លោកស្រី	ទិត្យ ថាវន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៦២ - លោកស្រី	សុខ វ៉ាន់ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៦៣ - លោក	គូ រចនា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៦៤ - លោក	យក់ សោភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤១៦៥ - លោកស្រី	ម៉ុក រត្តនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៦៦ - លោកស្រី	គក និម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៦៧ - លោក	ថ្លោះហឿង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៦៨ - លោកស្រី	និម វ៉ាន់នី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៦៩ - លោក	យូ ហានិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៧០ - លោក	ចន សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤១៧១ - លោក	កយ វណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៧២ - លោក	អៀង ឈុនចាន់ស៊ីរិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៧៣ - លោក	រុន សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៧៤ - លោក	លឹម គូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៧៥ - លោក	សឹង ធារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៧៦ - លោក	អុំ សុភក្ក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១៧៧ - លោកស្រី	សាយ ចិន្ដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១៧៨ - លោក	ឈុន សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១៧៩ - លោក	នួន ណារក្ស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១៨០ - លោក	គត ចាន់ថេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១៨១ - លោក	ជា វណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៨២ - លោក	ខៀវ សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៨៣ - លោក	ជា សុផាន់ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៨៤ - លោក	ស្រីន វ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៤១៨៥ - លោក	ជិន សៅ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៨៦ - លោក	ខាត់ សុធី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៨៧ - លោក	ហួត ច័ន្ទក្រសួរ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៨៨ - លោក	ម៉ិច ឆាម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៨៩ - លោក	សូ យាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៩០ - លោក	ឡាយ សៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤១៩១ - លោក	សាយ សាខន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៩២ - លោក	ស្រី ស្រី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១៩៣ - លោក	អ៊ុក ប៉ុន្មារាទិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៩៤ - លោក	ឆ្មាង សេងចាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៩៥ - លោក	ខេង យន្តភ័ក្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤១៩៦ - លោក	សាំង ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤១៩៧ - លោក	ម៉ោង យ៉ូសៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤១៩៨ - លោក	ព្រុំ ចិន្ដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤១៩៩ - លោក	លោង ណាត់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤២០០ - លោក	វ៉ែង ហាក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២០១ - លោក	ឡៅ រស្មី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២០២ - លោកស្រី	ហាស កណិកា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២០៣ - លោកស្រី	ស៊ិន ឌុត្តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២០៤ - លោកស្រី	អ៊ុំ ស្រីពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២០៥ - លោក	ឌុំ សារ៉ាត់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២០៦ - លោក	កង គុណលីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២០៧ - លោក	ចាន់ យ៉ាណារ៉ុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២០៨ - លោក	សុខ ខឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២០៩ - លោក	ឈុន កាំច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២១០ - លោកស្រី	ឡាំ ភក្សារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤២១១ - លោកស្រី	ច័ន្ទ និមល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២១២ - លោកស្រី	នួន សុខនេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣

៤២១៣ - លោក	ម៉េង ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២១៤ - លោក	ហាន ឥម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤២១៥ - លោកស្រី	ភិច កល្យាណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២១៦ - លោកស្រី	សាយ លក្ខណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២១៧ - លោក	វ៉ែន វ៉ង់ឌ្រីឌី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២១៨ - លោក	តោត សម្បត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២១៩ - លោក	ផេង ផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២២០ - លោកស្រី	ម៉ឺ ស៊ីឡឺន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២២១ - លោក	សុខ ម៉េង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២២២ - លោក	ម៉ឺញ ណារ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២២៣ - លោក	អ៊ុយ ផល្គុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២២៤ - លោក	តែ នីអេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២២៥ - លោកស្រី	សុខ ម៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២២៦ - លោក	ឃ្លើម ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៤២២៧ - លោក	អ៊ុំ សុភ័ក្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២២៨ - លោក	យ៉ង់ ចាន់ធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២២៩ - លោក	ស៊ឹម វងល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៣០ - លោកស្រី	អូន ប៊ុណ្ណាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៣១ - លោក	សួន គមសាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៣២ - លោក	សៀង ច័ន្ទវណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៣៣ - លោក	ចាវ ស៊ីជា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៣៤ - លោក	គម ជាតុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៣៥ - លោកស្រី	ជិន សុឡាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៣៦ - លោក	ឡៅក ខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៣៧ - លោក	គម យិនជា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៣៨ - លោក	ធួ សុវណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៣៩ - លោក	អ៊ុំ ស៊ីជារ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៤០ - លោក	គម សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤២៤១ - លោក	ប្រាជ្ញ កំសាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤២៤២ - លោក	ឡេង សុខនី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៤៣ - លោក	ញឹម សំបូរ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៤៤ - លោក	នួន ខេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៤៥ - លោក	នាង គាថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៤៦ - លោកស្រី	ដុំ សុភារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤២៤៧ - លោក	ផេង ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៤៨ - លោក	ហ៊ុំ ជេត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៤៩ - លោក	អេង ឥសាន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៥០ - លោក	ប៉ុក រិទ្ធិយ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៥១ - លោក	ចុក នីហោង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤២៥២ - លោកស្រី	សាន ស៊ីមន្តា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៥៣ - លោក	យ៉ែម ណុយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៥៤ - លោក	យ៉ង់ សារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៤២៥៥ - លោក	ហ៊ុន សារួត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៥៦ - លោក	ឃុត សំរោង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៥៧ - លោក	សេង សុភមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៥៨ - លោកស្រី	ចាន់ នួន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៥៩ - លោក	ហាក់ សមហ្វួយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៦០ - លោក	សូ សម្បត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៦១ - លោក	គាំ សត្យា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៦២ - លោក	ប្រាក់ សុំណាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៦៣ - លោក	សុស សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤២៦៤ - លោក	ម៉ី សុមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៦៥ - លោក	កែវីម សុគន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៦៦ - លោក	មេឡូន លាងម៉ុង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៦៧ - លោក	សួន ពុទ្ធារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៦៨ - លោក	ជូ ភេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤២៦៩ - លោកស្រី	កែវ វ៉ាវ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៧០ - លោកស្រី	អ៊ុច កល្យាណី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៧១ - លោក	ធឿន សំអេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៧២ - លោកស្រី	នាក់ ជារ៉ាស៊ី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤២៧៣ - លោក	ជ្រុង ចាន់ធុ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៧៤ - លោកស្រី	សាន់ ចាន់ថុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤២៧៥ - លោក	ហេង សុខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤២៧៦ - លោក	សាន់ ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៧៧ - លោកស្រី	វង់ ចន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៧៨ - លោកស្រី	ម៉ៅ ចាន់វាណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៧៩ - លោកស្រី	លឹម សុជាតតា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៨០ - លោកស្រី	ឡូ វណិទ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៨១ - លោក	កៅ សុខជា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៨២ - លោកស្រី	ផៃ សុទ្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៤២៨៣ - លោក	ឥក សេដ្ឋោ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៨៤ - លោកស្រី	គូច ម៉ិនសុគន្ធារី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៨៥ - លោក	ហេង ចារិន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៨៦ - លោក	កែវ សេងថៃ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៨៧ - លោក	កែវ សំរុល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៨៨ - លោកស្រី	ស្រីន សុលាឡ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៨៩ - លោក	ហាក់ សែនសុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៩០ - លោកស្រី	តេង មុឡា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៩១ - លោក	សាន់ ស្រួយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៩២ - លោក	សុខធារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៩៣ - លោក	មួន ពុយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៩៤ - លោក	ឃឹម ចក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៩៥ - លោក	ធឿន គុណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៩៦ - លោកស្រី	សេង សុភក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤២៩៧ - លោក	ឡាន រ័ត្នមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៩៨ - លោក	យៀន ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២៩៩ - លោក	ឈាន កា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣០០ - លោក	មូល ហ៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣០១ - លោក	គោត សាវណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣០២ - លោក	តិច គមនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣០៣ - លោក	អ៊ុំ ម៉ារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣០៤ - លោក	ម៉ែម វិសេស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣០៥ - លោក	ជិច ម៉ិនភ័	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៣០៦ - លោក	ម៉ាន់ ស៊ីនួន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៣០៧ - លោក	រ័ត្ន ចាន់សាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៣០៨ - លោក	ផែន ចន្ទារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣០៩ - លោកស្រី	សឹម មុយហ៊ាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៣១០ - លោកស្រី	ព្រៃ ច័ន្ទរតនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣

៤៣១១ - លោក	គន សេន្រីង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៣១២ - លោកស្រី	មាស និងនារីវិភូ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣១៣ - លោក	ហេង ជួនបេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣១៤ - លោកស្រី	ខុច សុភានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៣១៥ - លោកស្រី	លាម សិរីសុគន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣១៦ - លោកស្រី	វង្ស វិសាខា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣១៧ - លោកស្រី	ស្រី មុន្នល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣១៨ - លោកស្រី	សួង ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣១៩ - លោកស្រី	ឪច សាម៉ន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣២០ - លោក	ហួត ចាន់វ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣២១ - លោក	ខៀត សុរិយ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣២២ - លោកស្រី	ធួន ណាវ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣២៣ - លោកស្រី	ធី វ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣២៤ - លោកស្រី	គន់ ប័ន្ទគ្រីស្វា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៤៣២៥ - លោកស្រី	ចាំ គមជូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣២៦ - លោកស្រី	ឡែង ចន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣២៧ - លោក	សៀង សៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣២៨ - លោកស្រី	សុខ ឆន្ទាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣២៩ - លោក	អោក សំរោត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៣០ - លោក	ម៉ៅញូ សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៣១ - លោក	រ៉េត រ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៣២ - លោក	យឹម សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៣៣ - លោក	ជុំ ណាងហេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៣៤ - លោក	នាង សាខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៣៥ - លោក	គួង ផុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៣៦ - លោក	យឹម លៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៣៧ - លោក	និល ធានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៣៨ - លោក	ម៉ៅញូ ម៉ាថាវរ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤៣៣៩ - លោក	ងង ណារុត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៤០ - លោក	សេង អិវសុទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៤១ - លោក	ម៉ក់ ចាន់ជេន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៤២ - លោក	ហេង គមលន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៣៤៣ - លោកស្រី	អ៊ុំ ខេមា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៤៤ - លោក	គង សុខាគ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៤៥ - លោក	អេង មី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៣៤៦ - លោក	ហេង ជិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៤៧ - លោក	ហ៊ឹម យន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៤៨ - លោក	ស៊ុន សំអឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៤៩ - លោក	តេង លី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៥០ - លោក	ឡាយ ម៉េងឃី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៥១ - លោកស្រី	លេង ថេន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៥២ - លោក	រ៉ុត ចុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤៣៥៣ - លោក	វ៉ាន់ សំនាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៥៤ - លោក	ឥម ហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៥៥ - លោក	សោម ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៥៦ - លោក	យី ថេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៥៧ - លោក	អេង ថាវុធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៥៨ - លោក	ចាយ ប៊ុនធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៥៩ - លោកស្រី	សេង ឥមសាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៦០ - លោក	ចឹម ឆាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៦១ - លោក	ជុំ រិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៦២ - លោក	សុត កោសល្យ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៦៣ - លោក	ស៊ឹម ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៦៤ - លោក	សុខ ស៊ីសត្តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៦៥ - លោក	ថា ឆាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៦៦ - លោក	ចាម ចិត្រាមុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៤៣៦៧ - លោក	ឡៃ គួង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៦៨ - លោក	ឈួន ឈឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៦៩ - លោកស្រី	ម៉ែន អមរា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៧០ - លោក	សាម ម៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៧១ - លោក	យូ ឆេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៧២ - លោក	គ្រុយ ឡានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៧៣ - លោក	ហេង ស្រៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៧៤ - លោក	លឿង សុខហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៧៥ - លោក	លន់ គុសល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៧៦ - លោក	ម៉ឺន សុខហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៧៧ - លោក	ឈឿង គមស្រៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៧៨ - លោក	មិត ម៉ឺនផុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៧៩ - លោក	សី នៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៨០ - លោកស្រី	ទួច ម៉ឺនភារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤៣៩៥ - លោក	ច័ន្ទ វិសាល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៩៦ - លោក	ភឿង ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៩៧ - លោក	អ៊ុក សុភ័ក្ត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៩៨ - លោក	វ៉ាន់ ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣៩៩ - លោក	អ៊ុច សា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤០០ - លោក	ដុំ ចន្ទារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤០១ - លោក	សាយ ម៉ឺ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤០២ - លោក	ឈិន សំបូរ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤០៣ - លោក	ប្រាក់ សុរ្យយ៉ានណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤០៤ - លោក	អ៊ុច យ៉ានិក្ខ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤០៥ - លោក	យូ ហៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤០៦ - លោក	ពិន ណាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤០៧ - លោកស្រី	យឹម អមរា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤០៨ - លោក	ម៉ៅ ម៉ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤៤២៤ - លោក	ហែម សាវន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤២៥ - លោក	ម៉ែន សុវណ្ណាថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤២៦ - លោកស្រី	អ៊ុក សុម៉ាលី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤២៧ - លោកស្រី	ស៊ិន សាគ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤២៨ - លោក	មិន ចន្ទជារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤២៩ - លោក	ឌឹម ឡាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤៣០ - លោក	សាយ ពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤៣១ - លោក	ហែម សុជាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤៣២ - លោក	អ៊ុំ ហុនវណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤៣៣ - លោក	ដុំ គន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤៣៤ - លោក	សំរិទ្ធ សភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៤៣៥ - លោក	សួន រិលា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៤៣៦ - លោក	ស្វាយ យុទ្ធារដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៣៧ - លោក	ស៊ឹម វណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៣៨ - លោក	មិន គុលា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៤៤៣៩ - លោក	ស សុវត្ថា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៤០ - លោក	អ៊ុយ សោភា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៤១ - លោក	សេង យូហាន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៤២ - លោក	សេន សម្បត្ត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៤៣ - លោក	ឡាច សារ៉េន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៤៤ - លោកស្រី	ស៊ី ធា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៤៥ - លោក	ឆម សុផាណារិន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៤៦ - លោក	ញឹម សាខន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៤៧ - លោក	ឈឿន សុខុម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៤៨ - លោក	ម៉ែន សុគ្រឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៤៩ - លោក	តោត សុខ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៥០ - លោកស្រី	ម៉ិញ សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៥១ - លោក	សិន ចារៈ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៥២ - លោក	ចាន់ ម៉ិនរឹម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៥៣ - លោក	គុម ហ៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៤៤៥៤ - លោក	មៀង ម៉ាក្សឡេណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៥៥ - លោកស្រី	សយ ចាន់ដារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៥៦ - លោក	ឃី ចំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៥៧ - លោក	មូល សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៥៨ - លោកស្រី	ស្រឿង លក្ខណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៥៩ - លោក	ជា សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤៦០ - លោក	រ៉េត ចុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ០១ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣៧ ៥ ៣៧ ក. ៥៦



**អនុក្រឹត្យ
ស្តីពី**

ការកម្លាំងធានានូវសិទ្ធិ និងកម្លាំងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិ និងតម្កើងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ចំនួន ២៣២ រូប នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ តទៅ ដូចមានរាយនាមខាងក្រោម ៖

- ១- លោកស្រី **នង កន្ធាភិកា** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ២- លោក **ខេង ខេមរា** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ៣- លោកស្រី **ស៊ីន ណារត្រី** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ៤- លោកស្រី **ទួន សុរិណា** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ៥- លោក **ឆ្លឹះ សុខលី** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ៦- លោកស្រី **ហ៊ុំ សុគន្ធារិ** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ៧- លោក **សំរិត វី** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ៨- លោក **ស៊ី ឌី** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ៩- លោក **នង ស៊ីឡើន** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ១០- លោក **សោ វិសាល** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ១១- លោក **នា អ៊ុំវង្សត** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ១២- លោក **អ៊ុយ ភិរុណ** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ១៣- លោក **សោ សាវ៉ាឌុប** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១

១៤- លោក សេង រតន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
១៥- លោកស្រី លេង វិច្ឆិរ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
១៦- លោកស្រី អ៊ុំ ព្រីសុធារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
១៧- លោក សេង ធីត្យ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
១៨- លោក ងម ជារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
១៩- លោក ឌុយ ហ៊ុយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
២០- លោក ហេង ប៊ុនឈឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
២១- លោក ផុន ឌីណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
២២- លោក តេ សារុ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
២៣- លោក ខេង សុគន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
២៤- លោក កែន សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
២៥- លោក លីម ជា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
២៦- លោក នឿ សាវ៉ាន់ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
២៧- លោកស្រី ច័ន្ទ ពិសី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
២៨- លោក ម៉ក់ រ៉េនីតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២

២៩- លោក យ៉ង់ សាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៣០- លោក ផួង វុត្តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៣១- លោក ហេង សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៣២- លោក សេង សោត្តន្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៣៣- លោកស្រី នាយ សុខគា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៣៤- លោក អ៊ុំ វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៣៥- លោក សុខ ឡើង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៣៦- លោក ម៉ៅ សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៣៧- លោក ខេង អគន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៣៨- លោក គាន់ គីមឈិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៣៩- លោក ឡើង គីមហុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៤០- លោក សូ ច័ន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៤១- លោកស្រី ស្រី អ៊ុំណួនាដាវី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៤២- លោក ឡើង លីនណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៤៣- លោក ហាយ ស៊ីថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២

៥៩- លោក ស៊ិន សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៦០- លោកស្រី សេង ម៉ុ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៦១- លោក ជូ សៅសុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៦២- លោកស្រី លុយ ស្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៦៣- លោក ព្រំ ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៦៤- លោក ឆាង គូរេន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៦៥- លោក ជិន យក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
៦៦- លោក អ៊ុក សំសុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
៦៧- លោក សន ស៊ិនហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
៦៨- លោក ឡុង ម៉ូឡុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
៦៩- លោកស្រី ម៉េត សុគន្ធារាជីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
៧០- លោក ជុន វុទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
៧១- លោក ម៉ែន អ៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
៧២- លោក ថោង ម៉ីនធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
៧៣- លោក សេង ស៊ីម៉ូរ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣

៧៤- លោក លាង វណ្ណឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
៧៥- លោក អ៊ុក ជារ៉ាន់ឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
៧៦- លោកស្រី ចាន់ វិច្ឆិកា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
៧៧- លោក អ៊ុន សុផានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
៧៨- លោក ម៉ុំ ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៧៩- លោក សៀង សុខុន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៨០- លោក ភួង វិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៨១- លោក ធាន វណ្ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៨២- លោក គាន់ សម្បត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៨៣- លោក ហេង សុខុន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៨៤- លោក ចៀង ហាន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៨៥- លោក ស៊ីង សុគ្រា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៨៦- លោកស្រី ឡុង សុផាន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៨៧- លោក ណាង សុខុម	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៨៨- លោក នី សោតា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤

៨៩- លោក អិច សារពិសាល	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៩០- លោក ថង សាម៉ុន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៩១- លោក ឈាង ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៩២- លោក ឆាយ រតនៈ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៩៣- លោកស្រី ម៉ាន់ មិថុនា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៩៤- លោកស្រី ឌី មុន្នីកា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៩៥- លោក ស៊ីវ ចន្ទារ៉ាវ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៩៦- លោក ហួន សាន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៩៧- លោក ជី សួរ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៩៨- លោក ពិន រដ្ឋាណារ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
៩៩- លោក ឡាន ម៉ារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១០០- លោក ហ៊ុយ ឫទ្ធិពុធមុស្ស	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១០១- លោកស្រី ម៉េត ម៉ារីណា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១០២- លោក តុន សំនៀង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១០៣- លោក លី សុខា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤

១០៤- លោក វ៉ាន់ ម៉ូនីកា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១០៥- លោក ឈឹម វិច្ឆិកា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១០៦- លោកស្រី វ៉ា លក្ស័រ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១០៧- លោក ហាស ចន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១០៨- លោក ផេង សុវណ្ណារា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១០៩- លោកស្រី វ៉ា វិច្ឆិកា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១១០- លោក ឃុន វិចិត្រ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១១១- លោក ហ៊ុំ សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១១២- លោកស្រី ហិយ ចាន់ធី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១១៣- លោក ខឹម ពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១១៤- លោក ឡេង វណ្ណារុប	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១១៥- លោក ឃុន សុភម្មនី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១១៦- លោក ជួន វុតថេត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១១៧- លោក ស៊ិន វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១១៨- លោក លោវ៉ា វង់ដេន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤

១១៩- លោក អ៊ិន តន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១២០- លោក កែម ជាក់នី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១២១- លោក ព្រី ភីមធួន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១២២- លោក កៅ ឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១២៣- លោក ពៅ សានិត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១២៤- លោក សូ រ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១២៥- លោក នេត សាម៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១២៦- លោក កេង ចិន្តា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១២៧- លោក គុន ស៊ីនលេង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១២៨- លោក សាឡឿន កក្កដា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១២៩- លោកស្រី សេង ភនិកា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៣០- លោក ម៉ែង ស៊ីនួន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៣១- លោកស្រី ហៀក ច័ន្ទណារី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៣២- លោក តាំង ជីវុយ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៣៣- លោកស្រី ឌួប សុជាតា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤

១៣៤- លោកស្រី អ៊ុំ ព្រំសុខាវ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៣៥- លោកស្រី យ៉ាត់ វ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៣៦- លោក ចាន់ ភក្កិ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៣៧- លោក អ៊ុំ គឹមសាន្ត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៣៨- លោក គឹម សំបូរ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៣៩- លោក ឆៀង សុខជុំឃ្យ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៤០- លោក អ៊ុំ សាយ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៤១- លោក ត្រី ចាន់ណា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៤២- លោក អ៊ុំ សៅភុសល	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៤៣- លោក អ៊ុំន សុន្នា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៤៤- លោក សេង ស៊ីម៉ូរ៉ាន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៤៥- លោក ស៊ី សុចិន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៤៦- លោក គង់ សុត្រា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៤៧- លោក ថាវ វិថាល់	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៤៨- លោក ត្រីវិច សុតា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤

១៤៩- លោក ហ៊ុន ប័ន្តសារា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៥០- លោក ខឹម ជានរិន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៥១- លោក សយ រតនា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៥២- លោក ហ៊ាន វណ្ណារិន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៥៣- លោក ម៉ុង វ៉ៅ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៥៤- លោក រេនម សុខុម	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៥៥- លោក កៅ សុខឃីន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៥៦- លោក ប្រសើរ លាតា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៥៧- លោក ហៀង ស៊ីវុណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៥៨- លោក ទេព វិសាល	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៥៩- លោក ណាម សុទ្ធា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦០- លោក វិម ម៉ុងរ័ត្ន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦១- លោក ឃឹម សុផាន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦២- លោកស្រី អន ស៊ីថា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៣- លោក ឈឹម ធឿន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤

១៦៤- លោក អេន សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៥- លោក អៀង សុផានីន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៦- លោក សុខ ជាតង់	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៧- លោក ញ៉ែង គឹមហ៊ុយ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៨- លោក ឡុំ គុណា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៩- លោក សោម វណ្ណសិ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៧០- លោក ឌឹម កែវគ្រីស្វា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៧១- លោក ឡុន ព្រហ៊ឹម	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៧២- លោកស្រី ហ៊ុំ សុភ័ក្រ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៧៣- លោក សាន ឌីណា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៧៤- លោក វិល សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៧៥- លោក វិរុក ចាន់ណារិន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៧៦- លោក សែម ថារិន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៧៧- លោក វិរិម វឌ្ឍនា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៧៨- លោក ម៉ាត់ មិនា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤

១៧៩- លោក ឡុក សំឡើង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៨០- លោក កែវ សុនេត្វា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៨១- លោក ម៉ុង ឌីយ៉ាម៉ង់	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៨២- លោក ពេញ សុវណ្ណលូ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៨៣- លោក សយ សុខឃាង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៨៤- លោក ស្រី ម៉ីនជុន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៨៥- លោកស្រី សុវណ្ណ ធីតា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៨៦- លោក ថាវ សុវិបុល	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៨៧- លោកស្រី ហ៊ុន ចន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៨៨- លោក រ័ត្ន ចេនា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៨៩- លោក តាំង ឃៀន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៩០- លោក ឈួន សុខា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៩១- លោក ហេង សុខុន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៩២- លោក ឃឹម វ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៩៣- លោក ស្រីន សុយោន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤

១៩៤- លោកស្រី ស្វី ដារី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៩៥- លោកស្រី រ៉េត ការិនីនាជ្យ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៩៦- លោក គី ម៉ារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៩៧- លោក គង់ សំបូរ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៩៨- លោក ស៊ាន ធុច	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៩៩- លោកស្រី ជុំ សុខានី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២០០- លោកស្រី ដា លីនដា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២០១- លោក លឹម សឿន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២០២- លោក សារ៉ុម ចំណាន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២០៣- លោក ចៅង ចន្ទធី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២០៤- លោក ស្រស់ សម្បូរ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២០៥- លោកស្រី យឹម ស៊ុន្រ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២០៦- លោក ទិត ណារ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២០៧- លោក ស៊ីង សុលីណា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២០៨- លោក ស៊ឹម សិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤

២០៩- លោក ជុន ធីតី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២១០- លោក ឃឹម សារ៉ាត់	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២១១- លោក នារ៉ា ណារន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២១២- លោក ឡេង ស៊ាងលី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២១៣- លោកស្រី ឃឹម វ៉ាន់ដាល់	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២១៤- លោក ផ្លូវ សុផល	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២១៥- លោក រឹម សំរិត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២១៦- លោក ហ៊ុន ពុទ្ធិពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២១៧- លោក សោ សុធុណ្យ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២១៨- លោក លី ផ្លូវ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២១៩- លោកស្រី ហួន សុវិធីកា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២២០- លោក គាន់ គុសល	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២២១- លោក ជួន វិរៈ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២២២- លោក គង់ សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២២៣- លោក ផ៊ុន ឌុ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤

២២៤- លោកស្រី អូ ថាវី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២២៥- លោក ម៉ុក ឌីណា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២២៦- លោក គឹម សុខ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២២៧- លោក គួន វណ្ណី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២២៨- លោកស្រី នាង រតនា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២២៩- លោកស្រី ឡុយ ធារី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២៣០- លោក ខាត់ ព្រំសុចិត្រា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២៣១- លោក កែវ សុភារុន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២៣២- លោក សាយ ភារៈ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤

មាត្រា ២ .- តម្លើងឋានន្តរស័ក្តិ និងតម្លើងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីគ្រប់ក្រុងរដ្ឋបាល ចំនួន ២៣៩ រូប នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ តទៅ ដូចមាន រាយនាមខាងក្រោម ៖

១ - លោក ភេង ហៀង	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២ - លោក ម៉ូ ចាន់ផល	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣ - លោក សួន រីណា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៤ - លោកស្រី ពេជ្រ ស្ថាសិរី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៥ - លោកស្រី សៅ សុគន្ធកេត្យា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៦ - លោក យស វិរិន្ទ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១

៧ - លោក ជួន ឃុន	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
៨ - លោក ជូ ម៉ីនថន	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
៩ - លោក អេង សេងអឺ	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
១០ - លោក ឃី សារិន	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
១១ - លោក យ៉ា វ៉ាវី	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
១២ - លោក អោន ថៃសុជាតិ	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
១៣ - លោក ហាំង គុណ	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
១៤ - លោកស្រី កុប សុផាន	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
១៥ - លោក ម៉ែន ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
១៦ - លោក ម៉ែន នរៈតុប	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
១៧ - លោក លឹម ហុន	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
១៨ - លោក ហុន សុគន្ធ	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
១៩ - លោក ហាស់ ម៉ីនធី	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
២០ - លោក ធី សេរីវិទ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
២១ - លោក អៀម គន្ធី	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
២២ - លោក ចាន់ ជុល	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
២៣ - លោក គង់ ច័ន្ទគារា	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
២៤ - លោក ឡាង ចន្ទរក្ស	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
២៥ - លោកស្រី យុក គីមលាង	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
២៦ - លោក សាយ កុមាររដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
២៧ - លោក គាំ រ៉េមូន	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរបម្រើ ថ្នាក់លេខ ១
២៨ - លោក ហុន ឡឿន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរបម្រើ ថ្នាក់លេខ ២
២៩ - លោក ផ្លុះ ឧស្សាហ៍រិចនា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរបម្រើ ថ្នាក់លេខ ២
៣០ - លោក នុត សោភ័ណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរបម្រើ ថ្នាក់លេខ ២
៣១ - លោក សាន សេង	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរបម្រើ ថ្នាក់លេខ ២

៣២ - លោក គួន ភីម៉ាឡែន	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៣៣ - លោក ហ៊ុន ស៊ីវេត	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៣៤ - លោក នេន បុទ្ធី	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៣៥ - លោក ឱក ឌី	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៣៦ - លោក ស៊ីម សំណាង	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៣៧ - លោក យី កន្ធិដ្ឋា	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៣៨ - លោក ខុន ណារិទ្ធ	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៣៩ - លោក សុខ សុស្សា	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៤០ - លោក នាង ស៊ីវត្តា	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៤១ - លោក អ៊ុំ ម៉ែរ:	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៤២ - លោក ហេង ហិត	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៤៣ - លោក លី សុភាព	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៤៤ - លោក ស៊ីម ហុន	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៤៥ - លោក ឡេង ទិត្យកោមល	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៤៦ - លោក ក្វាង គីមសាន	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៤៧ - លោក សូ ដណ្ណា	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៤៨ - លោក អ៊ុក វ៉ាបុប	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៤៩ - លោក សួស ឌីកាន	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៥០ - លោក ថេង ហុន	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៥១ - លោក ថេត សំឡើង	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៥២ - លោក ជី គីមហិន	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៥៣ - លោក វណ្ណ វណ្ណ:	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៥៤ - លោក ឃុន ពិសិដ្ឋាវ៉ា	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៥៥ - លោក គង់ ធាវីត្ត	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២
៥៦ - លោក ម៉ក់ ហឿន	ពីរមមន្ត្រី ថ្នាក់លេខ ៣	មករមមន្ត្រី ថ្នាក់លេខ ២

៥៧ - លោក ហ្វុន សៀង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥៨ - លោក គាន់ ម៉ារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥៩ - លោក វ៉ា យុត្តឌុនា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦០ - លោក ស៊ី ដារ៉ែន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦១ - លោក ឡាំ សុត្តា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦២ - លោក សាន បូណា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៣ - លោក ខៀម ចាន់ថន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៤ - លោក បូត សេដ្ឋា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៥ - លោក ហាស ណារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៦ - លោក យក់ ជារ៉ាវីន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៧ - លោក ទេស មូលី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៨ - លោក ហ៊ា សំធម្មនៈ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៩ - លោក ទេង សុភាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧០ - លោក លី វណ្ណារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧១ - លោក ខៀង សុដារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧២ - លោកស្រី អេន សុលី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧៣ - លោក ខុយ ស៊ីនហ័ត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧៤ - លោក ព្រំ សុវណ្ណារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧៥ - លោក កុយ សម្បត្តិ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧៦ - លោក ស៊ី សោភ័ណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧៧ - លោក ព្រំ ថា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧៨ - លោក ម៉េង ហុច	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧៩ - លោកស្រី សុខ សុលីណា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៨០ - លោក កែវ ប៊ុនណា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៨១ - លោក ជាត ប៊ុនរិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២

៨២ - លោក ជួប ផាន់	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៨៣ - លោក សោម សុវណ្ណវិទ្យា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៨៤ - លោក ឌិត ឡាយហិរក	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៨៥ - លោក ម៉ុំ សុត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៨៦ - លោក យក់ សទ្ធាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៨៧ - លោក ចេង ហិរិច	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៨៨ - លោក សំ សុផល	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៨៩ - លោក ឯក ហៀង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៩០ - លោក ស៊ីម រតនៈ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៩១ - លោក លី សុតា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៩២ - លោក កុល ម៉ែនធឿន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៩៣ - លោក ម៉ៅ ឆ្មោង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៩៤ - លោក ហួន វិរុន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៩៥ - លោក សុក កុសល	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៩៦ - លោកស្រី ឌុន សុតាណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៩៧ - លោក ឡន សារុន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៩៨ - លោក ម៉ែល ចាន់ដារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៩៩ - លោក គុយ រតនា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១០០ - លោកស្រី អ៊ុយ ជន្មិកា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១០១ - លោក អ៊ុំ រតនា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១០២ - លោក សៅ ម៉ែនធឿន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១០៣ - លោក សោម កែមហ័រ៉ាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១០៤ - លោក ឡន សុលី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១០៥ - លោក គឹម កែវស្មី	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១០៦ - លោក ម៉ុក សុខរ៉ាតុប	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣

១០៧ - លោក ជួន អននិដា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១០៨ - លោក សយ ម៉ានិត	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១០៩ - លោក ខៀវ ប្រុស	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១១០ - លោក ហាស ស៊ីចាន់	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១១១ - លោក ស្រី ធីតា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១១២ - លោក ខែម វិសុទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១១៣ - លោក ជួន ស៊ីផល	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១១៤ - លោក អ៊ុន ហ៊ុនរដ្ឋាជេត	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១១៥ - លោក ឌុន យុទ្ធារ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១១៦ - លោក សុន ស៊ីខៀង	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១១៧ - លោក សោម ថារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១១៨ - លោក អ៊ុំ ចាន់នា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១១៩ - លោក ជួន ធុឡី	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១២០ - លោក គង់ រតន	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១២១ - លោក ខៀវ ម៉ាកតែល	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១២២ - លោក ម៉ា សិទ្ធា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១២៣ - លោក ម៉ែន គ្រីយ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១២៤ - លោក គង់ សម្បត្តិ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១២៥ - លោក ពីម សុភា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១២៦ - លោកស្រី ឡុប សោភា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១២៧ - លោក ម៉ុក ម៉ីណ្ណារ៉ា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១២៨ - លោក ចាន់ ថា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១២៩ - លោក នឹម វណ្ណៈ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១៣០ - លោកស្រី ម៉ាត់ អ៊ុន្ស៊ុន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១៣១ - លោក ធី ច័ន្ទសេង	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤

១៣២ - លោក ចាន់ វិចិត្រ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៣៣ - លោក គុន ម៉េងរោង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៣៤ - លោកស្រី រស់ សុគន្ធា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៣៥ - លោក ខៀវ វិសុទ្ធ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៣៦ - លោក ហែម វឌ្ឍនៈ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៣៧ - លោក ហ៊ុម សុទិ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៣៨ - លោក ម៉ិច ភារម្យ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៣៩ - លោក ជា គឹមស្នួរ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៤០ - លោក លី គឹមឃៀង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៤១ - លោក លៀង សុផល	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៤២ - លោក ហាស វាសនា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៤៣ - លោក អ៊ុន សុវិច្ឆិកា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៤៤ - លោក គួប ពន្លឺរាយ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៤៥ - លោក អែម ម៉ិនធឿន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៤៦ - លោក ម៉ា សុផាណារ៉ុន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៤៧ - លោក អេន វ៉ាន់ថា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៤៨ - លោកស្រី ម៉ែន សេដ្ឋា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៤៩ - លោក ទេព សុជាតា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៥០ - លោក ជិច សរ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៥១ - លោក ជួន អេនសធារ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៥២ - លោក ម៉ី បន្តិសាល	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៥៣ - លោក ណែត សុភាន់	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៥៤ - លោក សោម វាសនា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៥៥ - លោកស្រី គឹម សិរីភ័ន្ត	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤
១៥៦ - លោក យិន វណ្ណៈ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្បត្តិ ថ្នាក់លេខ ៤

១៥៧ - លោក គូ ចិត្រា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៥៨ - លោក ម៉ឺន មិះ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៥៩ - លោក រោត សុពិសិដ្ឋ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៦០ - លោក គូប ឌុឌី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៦១ - លោក អូន ឡី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៦២ - លោកស្រី ឃុន សុខស៊ីណារ៉ា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៦៣ - លោក ពៅ ជ្រ សុពណ៍	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៦៤ - លោក សៀង សុខយស	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៦៥ - លោកស្រី សេន សេម៉ី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៦៦ - លោក សុផាន កុសល	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៦៧ - លោក រុន កុសល	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៦៨ - លោក ជ ចំលែក	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៦៩ - លោក ចាន់ ដានារាត	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៧០ - លោក សិរី វិបុល	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៧១ - លោក យ៉ាង សុខា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៧២ - លោក សេង សុសាន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៧៣ - លោកស្រី ម៉ិច សុផានណាត	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៧៤ - លោក ជូ សុខឡេង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៧៥ - លោក ហ៊ិន វណ្ណា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៧៦ - លោក សួង ម៉េងលី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៧៧ - លោក ព្រី សុតា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៧៨ - លោក សេង វាសនា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៧៩ - លោក ត្រីនីន ចន្ទល	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៨០ - លោក ឈឿម ចាន់នី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤
១៨១ - លោក យស សីដា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មករមម្បត្តិ ថ្នាក់លេខ ៤

១៨២ - លោក ឌឹម អ៊ុំសត់	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៨៣ - លោក លឹម សុគន្ធា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៨៤ - លោក គាត ពុទ្ធនារិន្ទ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៨៥ - លោក ហេង សុផាន់ណារិន្ទ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៨៦ - លោកស្រី សុភ សុផារី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៨៧ - លោក ជៀក លីម៉េង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៨៨ - លោក ទួន ហឿន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៨៩ - លោកស្រី សោម ស៊ីនថា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៩០ - លោក ហុន សុខហឿម	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៩១ - លោក ស៊ឹម ប៊ុនធឿន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៩២ - លោក ស៊ីន គុសល	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៩៣ - លោក យ៉ាង សុខថា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៩៤ - លោក ថោ ហ៊ុន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៩៥ - លោកស្រី ឆៀន មិនា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៩៦ - លោក ម៉ែន តារាតុម	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៩៧ - លោក ស៊ី សម្បត្តិ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៩៨ - លោកស្រី ឯក ចាន់នូ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
១៩៩ - លោកស្រី លី សេរីមន្តល	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២០០ - លោក លី សុខុន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២០១ - លោកស្រី យ៉ាង សុគន្ធា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២០២ - លោកស្រី រិក្ខុ នារិនាថ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២០៣ - លោកស្រី គាន់ ថារី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២០៤ - លោកស្រី សាន្ត សុផារី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២០៥ - លោកស្រី លី សុភារឿន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២០៦ - លោកស្រី នុត វ៉ានី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤

២០៧ - លោកស្រី អ៊ុក ផល្លីន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២០៨ - លោក ឡាយ សុវណ្ណ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២០៩ - លោក ផុន ចៅវង្ស	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២១០ - លោក ឡើង គូមរា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២១១ - លោកស្រី តុប សុភា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២១២ - លោក ឡើ សាវេត	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២១៣ - លោកស្រី ខៀវ សុផាតិ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២១៤ - លោក គឹម ចាន់រ៉ូ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២១៥ - លោក សំរោង ឯកសម្បជ័យ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២១៦ - លោក ត្រី អេងលី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២១៧ - លោក ឆឹម ជុន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២១៨ - លោក ហាស ជារ៉ា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២១៩ - លោកស្រី លី គឹមជូ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២២០ - លោក តាំង ហ៊ុន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២២១ - លោក កែវ ពិសិដ្ឋ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២២២ - លោក ថៃ ឫវ៉ា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២២៣ - លោក សោម និមល	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២២៤ - លោកស្រី ឡើង សុផិកា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២២៥ - លោក ហ៊ុក គីនីន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២២៦ - លោក ហ៊ុន បញ្ញា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២២៧ - លោក សាយ តុន្តា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២២៨ - លោក ហែម សុវឌ្ឍនា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២២៩ - លោក វន ម៉ូលីវ៉ាន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២៣០ - លោកស្រី គ្រុន គឹមលាង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
២៣១ - លោក អ៊ុំ ចន្ទី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤

២៣២ - លោក សេង សាវ័ន្ទ	ពីអនុម្បី ថ្នាក់លេខ ១	មកវរមន្ត្រី ថ្នាក់លេខ ៤
២៣៣ - លោក ឡេង ណារ៉ុន	ពីអនុម្បី ថ្នាក់លេខ ១	មកវរមន្ត្រី ថ្នាក់លេខ ៤
២៣៤ - លោក ឌួប សុឡុយុត	ពីអនុម្បី ថ្នាក់លេខ ១	មកវរមន្ត្រី ថ្នាក់លេខ ៤
២៣៥ - លោក ឃុត គីមសិ	ពីអនុម្បី ថ្នាក់លេខ ១	មកវរមន្ត្រី ថ្នាក់លេខ ៤
២៣៦ - លោក ឃីល ពន	ពីអនុម្បី ថ្នាក់លេខ ១	មកវរមន្ត្រី ថ្នាក់លេខ ៤
២៣៧ - លោក គង់ សំណាង	ពីអនុម្បី ថ្នាក់លេខ ១	មកវរមន្ត្រី ថ្នាក់លេខ ៤
២៣៨ - លោក ឃីម វុឌ្ឍិ	ពីអនុម្បី ថ្នាក់លេខ ១	មកវរមន្ត្រី ថ្នាក់លេខ ៤
២៣៩ - លោក ឈី វ័រ្យាត	ពីអនុម្បី ថ្នាក់លេខ ១	មកវរមន្ត្រី ថ្នាក់លេខ ៤

មាត្រា ៣ .- តម្កើងឋានន្តរស័ក្តិ និងតម្កើងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ចំនួន ១៣ រូប នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ តទៅ ដូចមាន រាយនាមខាងក្រោម ៖

១- លោក ហាន់ នព្វគុណ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
២- លោកស្រី គាន់ ឥស្សរ៉ាន្ទ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៣- លោក កែវ ចួន	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៤- លោកស្រី អេង សុប្បនី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៥- លោក ថា សុវណ្ណាត	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៦- លោក ឧត ម៉ុងឡារី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៧- លោក ខាន់ គុណ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣

៨- លោកស្រី គង់ សត្យា	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៩- លោកស្រី គង់ ជារ៉ាន់	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
១០- លោក ចាន់ កេងសាយ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១១- លោកស្រី ឌី ឌុំ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១២- លោក ភី ម៉ាលី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៣- លោក នេង សារ៉ាត់	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

មាត្រា ៤ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសមិទ្ធផលមានចែងក្នុងមាត្រា១ មាត្រា២ និងមាត្រា៣ ខាងលើ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ ៧ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣៧៦ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- | | | | |
|---------------|-------------------|---------|-------|
| ១- វរសេនីយ៍ទោ | សន សុខុន | អគ្គលេខ | ០៥២៩៩ |
| ២- វរសេនីយ៍ទោ | សោម ម៉ាធី | អគ្គលេខ | ០៦១៨៨ |
| ៣- វរសេនីយ៍ទោ | ឌី ឌីមធី | អគ្គលេខ | ០៦៤០១ |
| ៤- វរសេនីយ៍ទោ | ហ៊ុន ធី | អគ្គលេខ | ០៨៩៨៨ |
| ៥- វរសេនីយ៍ទោ | សាត សុទ្ធី | អគ្គលេខ | ០៩៨២៦ |

៦-	វេសនីយ៍ទោ	សុខ ជារិន	អគ្គលេខ	១៣០០២
៧-	វេសនីយ៍ទោ	ឈឹម ចន្ទា	អគ្គលេខ	១៣០១៦
៨-	វេសនីយ៍ទោ	អៀង ប៊ុនថន	អគ្គលេខ	២៥៦៥៧
៩-	វេសនីយ៍ទោ	សុខ សេងឌីម	អគ្គលេខ	២៩៥៧៧
១០-	វេសនីយ៍ទោ	ធី ប៊ុនធួរិន្ទ	អគ្គលេខ	៣០៦១៧
១១-	វេសនីយ៍ទោ	ឌីម ចិន្ទា	អគ្គលេខ	៣៩៥៦៨
១២-	វេសនីយ៍ទោ	ព្រហ្ម ចាន់ថា	អគ្គលេខ	៥៦៦៤៧
១៣-	វេសនីយ៍ទោ	ឃី សុខុម	អគ្គលេខ	៧៣៦០៧ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផលដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ ២១ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី